

ក្រសួងពេទ្យតិច និងហិរញ្ញវត្ថុ  
*Ministère de l'Economie et des Finances*  
*Ministry of Economy and Finance*

ព្រះរាជាណាចក្រកម្ពុជា

*Royaume du Cambodge*  
*Kingdom of Cambodia*



***Bulletin Mensuel de la Statistique***  
***Monthly Bulletin of Statistics***

ឆ្នាំទី ១៨ លេខ ២០៦ កុម្ភ: ២០៩៣  
តម្លៃ: ៤០ ០០០ រៀល

18<sup>th</sup> year No 206-February 2013  
Prix/Price: 20 000 Riels

## មាតិកា /CONTENTS

ទំព័រ /Page

### I-អត្ថាជីប្បាយសង្គម

Brief Comment ..... 2-5

### II-ទិន្នន័យសង្គកចូលសំខាន់ៗ

Main Economic Indicators ..... 6-8

### III- ត្រួវការសម្រេច

Number of passengers at the Phnom Penh International airport ..... 9-12

### IV- សម្រួលស្តីពីលទៅនិងប្រើប្រាស់

Consumer Price Index ..... 13-17

### V-កំលែទំនិញ និង អគ្គិភ័យការកំលែទំនិញអន្តរជាតិ

Commodity Price and Exchange Rate in the International Markets ..... 18-21

### VI-ស្ថានភាពធម្មិយភ្លើ

Monetary Survey ..... 22-23

### VII-ហិរញ្ញវត្ថុសាធារណៈ

Public Finance ..... 24-30

### VIII-ដប្បីជួលទាត់ និង ពាណិជ្ជកម្មប្រជាប្រទេស

Balance of Payments and External Trade ..... 31-36

### IX-វិនិយោគ

Investment ..... 37-38

## អត្ថាជិប្បាយសង្គម

\* \* \* \* \*

- តាមតម្លៃលើខែក្រុមធនធានបង្កាញអាយុយ៍ នៅត្រីមាសទី ៥ ឆ្នាំ ២០១២ នេះ ចំនួនអ្នកធ្វើដំណើរសុបបានកែនឡើង ២២,៦៥% គឺជាចំនួន ៨២០,៨៨៧ នាក់ ហើយ បើធ្វើបន្ទីត្រីមាសទី ៣ កន្លែងទៅ ។ ក្នុងនោះ ចំនួនអ្នកធ្វើដំណើរតាមអាកាសយានអន្តរជាតិគូតំពេញបានកែនឡើង ២៣,៥០% គឺជាវេល,០៩៧,០៩៨ នៅ ២០៦,២០៨ នាក់ ចំនួនអ្នកធ្វើដំណើរតាមអាកាសយានអន្តរជាតិស្របតាមភេទបានកែនឡើង ៤៥,៥៥% គឺជាមេន,២០៣,៤៥៥ នៅ ២០៨,៤៩១ នាក់ និងចំនួនអ្នកធ្វើដំណើរតាមផ្លូវគោរក និងទីកន្លែងកែនឡើង ១២,៣៥% គឺជាផេន,៣៥៧ នៅ ៤០៦,១០៥ នាក់ ។
- តាមតម្លៃលើខែក្រុមធនធានបង្កាញអាយុយ៍ អតិថជនប្រចាំខែមករា ឆ្នាំ ២០១៣ នេះ បានបានឡើងថ្មី ០,៣% ហើយ បន្ទីត្រីមាសទី ៥ ឆ្នាំ ២០១២ កន្លែងទៅ ។ តំលៃទីនិញ្ញានៅលើទីផ្សារក្នុងប្រទេសកម្ពុជាយំនួនស្ថិតក្នុងស្ថានភាពចំនួនថ្មី ក្នុងនោះ តំលៃមុខមួយបានរាយចំនួនដូចជា តម្លៃអង្គរលេខខ្លួនបានកែនឡើង ០,៥៥% គឺជាមេន,២,៣៥៥ នៅ ២,៣៥៥ រៀល/គីឡូក្រាម តំលៃត្រីស់ស្រស់ជានេះកែនឡើង ១,១៥% គឺជាវេល,១៣,៥៥០ នៅ ១៣,៥៥០ រៀល/គីឡូក្រាម តំលៃប្រជាធិបតេយ្យសាច់បានកែនឡើង ២,៥៥% គឺជាផេន,៥៥០ នៅ ៥៥០ រៀល/លីត្រី ហើយ បន្ទីត្រីស់ស្រស់ជានេះកែនឡើង ២,១៥% គឺជាមេន,២៥៥ មក ១៥,២៥៥ រៀល/គីឡូក្រាម ។ បើនេះ សាច់ប្រើកមានលាយខ្សោយបានបានឆ្នាក់ចុះ ០,៩១% គឺជាវេល,១៥៥ មក ១៥,១៥៥ រៀល/គីឡូក្រាម និងតំលៃសាច់ប្រើកមានលាយខ្សោយបានបានឆ្នាក់ចុះ ០,០៩% គឺជាមេន,៣៥,០០០ មក ៣៥,៣៥៥ រៀល/គីឡូក្រាម ។ ចំណោមអតិថជនប្រចាំឆ្នាំណាយរលីការប្រប្បុលនៅខែ មករា ឆ្នាំ ២០១២ ធ្វើបន្ទីត្រីមាសទី ៥ ឆ្នាំ ២០១៣ កែនឡើង ១,៥% ។
- តាមបាយការណ៍មកពីគេហទំនាក់របស់ជនាគារពិភពលោកបានបង្កាញអាយុយ៍ តម្លៃទីនិញ្ញានៅលើផ្សារអន្តរជាតិនៅខែ មករា ឆ្នាំ ២០១៣ នេះ ស្ថិតក្នុងស្ថានភាពចំនួនថ្មី បានឡើងបន្ទីត្រីមាសទី ៥ ឆ្នាំ ២០១២ កន្លែងទៅ ។ ដូចជា តំលៃអង្គរប្រកួតលេខខ្លួនក្នុងប្រទេសថ្មីនៃបានកែនឡើង ១,១៥% គឺជាផេន,៥៥០ នៅ ៥៥០ រៀល/គីឡូក្រាម តំលៃប្រជាធិបតេយ្យ (Oil brent) ក្នុងទីផ្សារប្រទេសអង់គ្លេសបានកែនឡើង ១,៦៣% គឺជាមេន,១១១,២ នៅ ១១១,០ រៀល/គីឡូក្រាម និងតំលៃពោតក្រហម (ដីការបោះ) បានកែនឡើង ១១,១១% គឺជាមេន,២៧២,៨ នៅ ២៧២,៧ រៀល/គីឡូក្រាម ។ បើនេះ តំលៃលើការប្រកួតប្រទេសអង់គ្លេសបានបានឆ្នាក់ចុះ ១៣,៨៣% គឺជាមេន,៣៥,៧,១ មក ៣៥,៣៥៥ រៀល/គីឡូក្រាម និងតំលៃសុវត្ថិភាពលេខខ្លួនក្នុងប្រទេសអង់គ្លេសបានបានឆ្នាក់ចុះ ១៥,៨៥% គឺជាមេន,៥៥៥,៥ មក ៥៥៥,៥ រៀល/គីឡូក្រាម ។
- នៅខែ មករា ឆ្នាំ ២០១៣ នេះ ប្រាក់ដុល្លារអាមេរិកស្ថិតក្នុងស្ថានភាពឆ្នាក់ថ្មី មានអត្រាបាមធម្មរៀបចំបណ្តុះបណ្តាលនៅលើទីផ្សារអន្តរជាតិ ហើយ បន្ទីត្រីមាសទី ៥ ឆ្នាំ ២០១២ កន្លែងទៅ ។ ឧបាទាន៍ ប្រាក់បានបានឡើងថ្មី ៥,៥៥% គឺជាមេន,៣៩,១៥ មក ៣៥,៥៥០ បាត/ដុល្លារ ប្រាក់កុំនុយបែកសំគូដឹងបានឡើងថ្មី ៣,៦៥% គឺជាមេន,១,១៥៧ មក ១,០៥៦ រៀល/ដុល្លារ ប្រាក់ដុល្លារ ប្រាក់កុំនុយបែកសំគូដឹងបានឡើងថ្មី ០,៥៥% គឺជាមេន,០,៥៥០ មក ០,៥៥០ ដុល្លារ និងតំលៃប្រាក់កុំនុយបែកសំគូដឹងបានឡើងថ្មី ១,៥៥% គឺជាមេន,១៥៥ មក ១៥៥ រៀល/ដុល្លារ ។ បើនេះ ប្រាក់យ៉ាងដូចជាបានបានឆ្នាក់ថ្មី ១៥,៥៥% គឺជាមេន,១៥៥ មក ១៥៥ រៀល/ដុល្លារ ។

- នៅខេ មករា ឆ្នាំ ២០១៣ នេះ តាមបញ្ជាការណ៍ពីធានាតារជាតិកម្ពុជា បានបង្ហាញអាយើយើង្ហាគ ចំនួនសាច់ប្រាក់ប្រើប្រាស់សុបានៗកើនឡើង ២១,៨៨% គីតី ២៥,១៩៦ ទៅ ២៤,៣៣៥ ពាន់លានរៀល ដើម្បីបង្កើតខ្លួនខ្លួន មករា ឆ្នាំ ២០១៤ កន្លែងទៅ ។ សណ្ឋាគារនូវស្ថាបុរាណ(សន្តិធម៌)បានកើនឡើង ៣១,៨៦% គីតី ១៥,៩៨៦ ទៅ ២១,០១៥ ពាន់លានរៀល សណ្ឋាគារនឹងកងកងនូវបានកើនឡើង ២៤,២៥% គីតី ១៥,១៨៦ ទៅ ២៣,៥០៥ ពាន់លានរៀល រួមឱ្យត្រួតក្រុងពាក្យាតាតានៗកើនឡើង ៤,៨៨% គីតី ៣,៦៦៧ ទៅ ៤,០១៥ ពាន់លានរៀល និងប្រាក់បញ្ញីដោរីបុរិយប័ណ្ណបានកើនឡើង ២៥,៤៥% គីតី ១៥,៥១០ ទៅ ២៥,៨៥៧ ពាន់លានរៀល ។ ក្នុងពេលនោះដែរ ទូលបំនុងសុខុបកបញ្ចូលមាសគិតគ្រឿមខ្លួន ឆ្នាំ២០១៣ អាចទ្រួចបានប្រមាណ ៥,៣ ខ្លួនការនាំចូលទំនិញទុកសំក់ប្រើប្រាស់ក្នុងស្ថាបុរាណ និងសេវាកម្ម ។
  - តាមតូលេខបស់អគ្គនាយកដ្ឋានគម្រោង និងផ្ទោករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញអាយើយើង្ហាគនៅខេ មករា ឆ្នាំ ២០១៣ នេះ កំណត់សុបារានាំចូលទំនិញសំខាន់ៗបានកើនឡើង ២៥,៦៧៧% គីតី ៨៥៦,៥ ទៅ ១៩,៤០៣,៥ ពាន់លានរៀល ដើម្បីបង្កើតខ្លួនខ្លួន មករា ឆ្នាំ ២០១៤ កន្លែងទៅ ។ ក្នុងនោះ ការនាំចូលបារីបានកើនឡើង ៣៥,៦៦% គីតី ៤៣,០ ទៅ ៤៥,៦ ពាន់លានរៀល ការនាំចូលបរិភាគសំណង់បានកើនឡើង ៣១,៨៦% គីតី ២៥,២ ទៅ ២៥,៨ ពាន់លានរៀល ការនាំចូលប្រែងតម្លៃបានកើនឡើង ៤,៨៨% គីតី ២៥៥,៧ ទៅ ៣១៥,៣ ពាន់លានរៀល និងការនាំចូលយានយន្ត ទោចក្រយានយន្ត និងគ្រឹងបន្ទាស់បានកើនឡើង ១១,០៨% គីតី ១៦៥,១ ទៅ ១៨៥,២ ពាន់លានរៀល ។ បើនេះ ការនាំចូលសីមិថិកបានឆ្លាក់ចុះ ០,៦៦% គីតី ១៥,៥ មក ១៥,៥ពាន់លានរៀល ។
  - នៅខេ មករា ឆ្នាំ ២០១៣ នេះ កំណត់សុបារានាំចេញមានចំនួន ៥៥៥,៣ លានដុល្លារ បានកើនឡើង ៣៦,០៨% ដើម្បីបង្កើតខ្លួនខ្លួន មករា ឆ្នាំ ២០១៤ ដែលមានចំនួន ៥៣០,១ លានដុល្លារ ។ ក្នុងនោះការនាំចេញសំល្បូកបំពាក់បានកើនឡើង ២៥,៣៥% គីតី ៣៣៥,៤ ទៅ ៤១៥,៧ លានដុល្លារ ការនាំចេញដលិតដលភាយនកំណ្មោះដើម្បីបង្កើតខ្លួនខ្លួន ១៥,៨២% គីតី ២៥,៣ ទៅ ៣៥,៣ លានដុល្លារ ការនាំចេញសំល្បូកបំពាក់បានកើនឡើង ១៩,៨៧% គីតី ១៥,៩ ទៅ ២៥,៣ លានដុល្លារ ការនាំចេញអង្គបានកើនឡើង ១៥,៦៥% គីតី ១៥,៥ ទៅ ២៥,៣ លានដុល្លារ ។ បើនេះ ការនាំចេញដលិតដលភាយត្រូវបានឆ្លាក់ចុះ ៦១,៥៣% គីតី ០,៣ មក ០,៩ លានដុល្លារ ។
  - នៅខេច្នាំ ២០១៤ នេះការអនុវត្តន៍ចំណូលបច្ចុប្បន្នបានកើនឡើង ៧០,៨១% គីតី ៥៣០,១ ទៅ ៩០៣,៣ ពាន់លានរៀល ដើម្បីបង្កើតខ្លួនខ្លួន ទៅ ។ ក្នុងនោះ ចំណូលចរន្តបានកើនឡើង ៦៥,៥៣% គីតី ៥៣០,១ ទៅ ៨៥៥,៥ ពាន់លានរៀល និងចំណូលមិនមែនពន្លឺបានកើនឡើង ២៦៥,៩៣% គីតី ៥៥,៥ ទៅ ១៥៥,១ ពាន់លានរៀល ។ ក្នុងពេលនោះដែរ ចំណាយចរន្តគិតបានកើនឡើងប្រមាណ ១១៥,១៦% គីតី ៤០៥,៣ ទៅ ៨៦៥,៥ ពាន់លានរៀល ។ ជាសុប្តុម្យភាពចិត្តការងារសំក់រៀលសំរែយ៖ពេល ១៥ ខែ ឆ្នាំ ២០១៤ នេះ ស្ថិតក្នុងអគ្គនាយកបច្ចុប្បន្ន ១,៤០២,៣ ពាន់លានរៀល ។

କନ୍ଦଳ ଶିଖିତ

### Brief Comment



- According to the data from the Ministry of Tourism in fourth quarter 2012, showed that the number of arrivals to Cambodia totalling 1.006.676 persons, increased by 22.64% -from 820.888 persons compared to last quarter 2012. In the same time, the number of arrivals at the Phnom Penh International Airport increased by 23.40%, -from 167.096 to 206.202 persons, the number of arrivals at the Siem Reap International Airport appreciated by 44.74% from 203.445 to 294.461 persons, and the number of arrivals by land and boat rose by 12.38% from 450.347 to 506.104 persons.
- In January 2013, according to the data from the Ministry of Planning reported that, inflation rate was increased by 0.3% compare to the last month. Commodity prices on local markets presented mixed price. Of which, food prices reportedly for example, the second rice quality price increased by 0.42% -from 2.355 to 2.365 riels/kg, the dressed chicken No.1 price went up by 0.86% from 20.350 to 20.525 riels/kg, the mud fish (large) increased by 1.15% from 13.440 to 13.595 riels/kg, the gasoline price jumped by 2.74% from 5.350 to 5.445 riels/litre, and diesel price appreciated by 2.17% from 5.074 to 5.184 riels/litre. But, the Pork with fat price fell by 0.91%-from 16.425 to 16.275 riels/kg, and the Fresh Beef No.1 price declined by 0.09%-from 32.000 to 31.970 riels/kg. Overall, the annual inflation rate year on year in January 2013 increased by 1.8%.
- In January 2013, according to the report from World Bank website the most main commodity on the international markets presented mixed price on average compared to the same period last year's. For example, the second quality rice price in Bangkok, Thailand appreciated by 1.12%, - from 534 to 540 US\$/ton, the oil Brent price in London, UK went up by 1.63%, -from 111.2 to 113.0 US\$/barrel, and the red corn price in Chicago went up by 11.11%-from 272.8 to 303.1 US\$/ton. But, the log price in Malaysia decreased by 13.83% -from 387.7 to 334.1 US\$/m<sup>3</sup>, the rubber price in Singapore fell by 8.88% -from 3.626 to 3.304 US\$/ton, and the second sugar price in London, UK decreased by 19.89% -from 519.4 to 416.1 US\$/ton.
- In January 2013, generally, the US dollar average price position continued to weakly price against to the major currencies in the world markets compared to the same last year. For example, Thai baht rose by 4.46% -from 31.19 to 29.80 baht/dollar, Korean won went up by 3.62% -from 1.127 to 1.086 won/dollar, the Euro values appreciated by 2.75%-from 0.76 to 0.74 Euro/dollar, the Vietnamese dong jumped by 1.40% -from 21.121 to 20.825 dong/dollar, and Cambodian riel increased by 0.34% -from 4.056 to 4.042 riels/dollar. But, the Japanese yen decreased by 18.85% –from 76.60 to 91.04 yen/dollar.

- In January 2013, according to the data from National Bank of Cambodia revealed that the total liquidity 29.334 billion riel, increased by 21.48% -from 24.146 billion riel, compared to the same period last year. This was contributed mainly to the domestic credit (stock) increased by 31.46% -from 15.986 to 21.015 billion riel, the credit to the private enterprises appreciated by 29.25% -from 18.186 to 23.505 billion riel, the currency outside banks went up by 9.48% -from 3.667 to 4.015 billion riel, and the foreign currency deposit rose by 24.49% -from 19.510 to 24.287 billion riel. Net official reserve including gold in January 2013 could sustain more than 8.3 months of retained imports of goods and services.
- According to the data from the General Customs and Excise Department showed in January 2013, the total value of import increased by 24.67%-from 886.9 to 1,203.2 billion riel, compared to January 2012. Of which, the import of Cigarettes went up by 38.66% -from 43.0 to 59.6 billion riel, the import Construction equipment increased by 78.20% -from 9.5 to 16.9 billion riel, the import of medicine appreciated by 31.46% -from 22.2 to 29.2 billion riel, the import of the petroleum rose by 4.54% -from 298.7 to 312.3 billion riel, and import of the vehicle, motorbikes and spare part rose by 11.02% -from 164.1 to 182.2 billion riel. But, the import of Cement declined by 0.66% -from 15.4 to 15.2 billion riel.
- In January 2013, total value of export amount 585.3 million dollar, an increased by 36.08% -from 430.1 million dollars, compared to January last year. Of which, the export of clothing increased by 22.32% -from 339.8 to 415.7 million dollars, the export shoes rose by 69.82% -from 23.3 to 39.6 million dollars, and the export of other textile products went up by 78.58% -from 4.1 to 7.2 million dollars, the export rice rose by 199.64% -from 7.5 to 22.4 million dollars, and the export rubber jumped by 61.17% -from 12.5 to 20.2 million dollars. But, the export of fishing products declined by 61.83% -from 0.3 to 0.1 million dollars.
- In December 2012, the Domestic Revenue reflected 903.3 billion riel, an increase by 70.41% compared to last month's, totalling 530.1 billion riel. Of which, current revenue increased by 69.43%, -from 530.1 to 898.2 billion riel, , the tax revenue rose by 47.09% -from 475.2 to 699.0 billion riel and the non-tax revenue appreciated by 262.93% -from 54.9 to 199.1 billion riel. At the same time, the current expenditure accounted for 869.9 billion riel, representing an increase of 115.16% against 404.3 billion riel, compared to last month's. Overall, current budget balance in 12 months in 2012, posted a noticeable surplus of 1,402.3 billion riel.

នៅនេះ និង

**ជាតិសំណងជាតិច្បាស់ទៅលាង**  
**Main Economic Indicators**

	2005	2006	2007	2008	2009	2010	2011	2012e	2013p	Jan.13
<b>សុខភាពបច្ចេកទេន</b>										<b>Basic Indicators</b>
ជសស តម្លៃបច្ចុប្បន្ន (ពាក់លាយរូបរាង)										GDP <sup>1</sup> at Current Prices (billion riel)
កំណើន ជសស ពិន (តម្លៃឆ្នាំ ១៩៩៣) (%)										Real GDP Growth (Constant Price 1993 ) (%)
កំណើន ជសសពិនិត្យមនុស្សភាគ់ (%)										Real GDP per capita Growth (%)
អតិសំណាក (កំណើនខ្ពស់ទំនួនបេលមួយឆ្នាំ)										Inflation (% increase, YoY)
អតិសំណាក (កំណើនខ្ពស់មិនខ្ពស់ទំនួនបេលមួយឆ្នាំ)										Inflation (% increase, Year Average)
អតិសំណាក ក្រុមហ៊ុមាបាយ (កំណើនខ្ពស់ទំនួនបេលមួយឆ្នាំ)										Inflation, Food Group (% increase, YoY)
កំណើនឈិរញ្ញវត្ថុសំណាក (ជសស)										GDP Deflator (%)
អគ្គិភ័យ/អូល្យាមាមីក (រៀល)										Riel/US\$ Exchange Rate (EoP)
អគ្គិភ័យប្រាក់សមមួលពិន										Real Effective Exchange Rate
ប្រជាធិបតេយ្យ (លានសាក់)										Population (millions)
<b>គាលិខ្លួន និងលក្ខណៈ</b>										<b>Balance of Payments</b>
កំណើនការកំលែកទំនួរ (%)										Merchandise Export Growth (% per year)
កំណើនការកំសុំទំនួរ (%)										Merchandise Import Growth (% per year)
អតិសំណាកកណ្តើមឱ្យ មកបីមួយការ (%) ជសស)										Current Account Balance, excl. Of-Trf (%GDP)
អតិសំណាកកណ្តើមឱ្យ មកបីមួយការ (%) ជសស)										Current Account Balance, incl. Of-Trf (%GDP)
អតិសំណាកសរុប (%) ជសស)										Overall Balance (% GDP)
កំណើនភ្នំពេលសាធារ ( % រូបមួយឆ្នាំ)										Growth of Visitor Arrivals (% per year)
ទុនបំបុរាណសរុប (ចំនួនខែការកំលែកទំនួរ-ឈរ)										Net FX Reserves (months of imports G&S)
ទុនបំបុរាណសរុប (%) នៃប្រាក់សមមួលទៅ)										Net FX Reserves (% of M2)

ឯកសារ: ក្រសួងពេទ្យ និងមីនីស្ស និងរាជរដ្ឋាភិបាល

និងនាយករដ្ឋបាលក្រសួងពេទ្យ

សេចក្តី: និងនាយករដ្ឋបាលក្រសួងពេទ្យ និងមីនីស្ស

Source: Ministry of Economy and Finance, National Institute of Statistics and National Bank of Cambodia

\* GDP: Projected by MEF

**ជិនលេខសេដ្ឋកិច្ចសំណាត់**  
**Main Economic Indicators**

	2006	2007	2008	2009	2010	2011	2012e	2013p	Jan.13
<b>បច្ចុប្បន្ន និងការពារ</b>									
រួមចែកចាយ (សមាគម) (%)	23.3%	32.3%	28.3%	37.7%	41.4%	45.4%	50.5%	54.7%	46.6% M2/GDP (%)
កំណើនភាពសៀវភៅស្ថុទេទោះ	22.4%	53.9%	-12.4%	56.4%	8.1%	23.1%	19.3%	19.8%	19.3% Real Growth of M2
បញ្ញីជាមួយចិយចណ៍ (សមាគម) (%)	74.9%	8.8%	78.2%	59.7%	5.0%	78.0%	80.9%	70.4%	82.8% Foreign Currency Deposits/M2 (%)
កំណើនភាពសំណើអាជីវកម្ម (សមាគម) (%)	24.6%	66.3%	29.5%	21.4%	4.0%	28.1%	22.5%	3.9%	26.9% Real Growth of Credit to Private Sector (%)
<b>ការពារ</b>									
ការសរុប៖ អត្ថាវិធីជាអុប្បន្ន ពាទ់	2.7%	3.6%	3.6%	3.6%	3.6%	2.6%	2.4%	2.4%	Savings: 3 month US\$ deposit rate
ការសរុប៖ អត្ថាវិធីជាបុរាណ ពាទ់	4.8%	5.1%	5.1%	4.1%	4.5%	4.6%	4.6%	4.6%	Savings: 3 month riels deposit rate
ការអាមេរិច៖ អត្ថាវិធីជាអុប្បន្ន ពាទ់	17.4%	16.8%	16.8%	16.8%	17.2%	19.1%	16.3%	16.3%	Lending: 3 month US\$ lending rate
ការអាមេរិច៖ អត្ថាវិធីជាបុរាណ ពាទ់	21.2%	19.2%	19.2%	19.2%	22.6%	21.6%	17.0%	17.0%	Lending: 3 month riels lending rate
<b>សរុប និងឯកសារ</b>									
អត្ថាវិធីស្ថុបុរាណ (នៃសរុប)	23.1%	24.7%	18.9%	21.1%	24.7%	24.4%	23.1%	23.9%	Gross Savings Rate (% of GDP)
អត្ថាវិធីយោតស្ថុបុរាណ (នៃសរុប)	22.7%	26.6%	24.6%	25.7%	28.5%	26.1%	23.7%	24.9%	Gross Investment Rate (% of GDP)
ផ្សេងៗស្ថុបុរាណរបស់រដ្ឋបាល									Other Investment Indicator(s)
<b>គ្រប់គ្រង់រដ្ឋបាល: *</b>									
គ្រប់គ្រង់រដ្ឋបាល (សមាគម) (%) <sup>9</sup>	1.3%	3.4%	3.5%	2.6%	1.4%	1.8%	2.7%	2.3%	Current Budget Balance (% of GDP) <sup>1,2</sup>
ចំណាយចំណែកអាជីវកម្ម (ចំណាយចំណែកចាយ) (%) <sup>3,4</sup>	32.8%	18.4%	7.4%	33.4%	32.2%	18.2%	33.8%		Priority Sectors / current expenditure <sup>2,3</sup> (%)
ចំណាយចំណែកអាជីវកម្ម (ចំណាយចំណែកចាយ) (%) <sup>5</sup>	35.1%	35.9%	38.0%	-55.8%	38.3%	42.3%	38.5%	38.9%	Capital over total expenditures <sup>2</sup> (%)
កំណើនចំណែកចាយ (%)	10.8%	36.2%	19.5%	11.9%	11.9%	11.2%	17.4%	12.1%	Current revenue growth (%)
កំណើនចំណាយចំណែកចាយ (%)	20.5%	27.3%	25.1%	21.3%	15.3%	14.8%	3.2%	22.6%	Current expenditure growth (%)

ស្នើ: ក្រសួងសុខិតិសាស្ត្រ និង មន្ទីរ និង នគរបាលនិងក្រសួង

Source: Ministry of Economy and Finance and National Bank of Cambodia

\* នេះ: សមិទ្ធភាពអាជីវកម្ម នៃសរុបយោតស្ថុបុរាណ និងសរុប

<sup>1</sup> GDP: Projeted by MEF

រូបរាងនៃ ការ នៃ ឆ្នាំ ២០១២

<sup>2</sup> Accumulated from Jan-Dec 2012

ការប្រើប្រាស់ និង ការប្រើប្រាស់ និង ការប្រើប្រាស់

<sup>3</sup> Agriculture, Rural Development, Health, Education, WomanUrbanization and Construction and Labor affaire and Vocational

និងការប្រើប្រាស់ និង ការប្រើប្រាស់


\* provisional Jan-Dec 2012

និងការប្រើប្រាស់ និង ការប្រើប្រាស់

\* និងការប្រើប្រាស់ និង ការប្រើប្រាស់

# ជាតិស៊ីវិស័យសេដ្ឋកិច្ចទាំងទាំង

## Main Economic Indicators



**ចំណួនអ្នកចិត្តទៅ ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រកម្ពុជា ព្រៃចំព្រក**  
**NUMBER OF PASSENGERS ARRIVAL TO THE KINGDOM OF CAMBODIA**

	មករា-Jan	កុស.-Feb	មីនា-Mar	មេសា-Apr	ឧសភា-May	មិថុនា-Jun	កញ្ញា-Jul	សីហា-Aug	កញ្ញា-Sep	សុខា-Oct	វិច្ឆិក-Nov	ធ្នូ-Dec	សរុប-Total
--	----------	----------	----------	----------	----------	------------	-----------	----------	-----------	----------	-------------	----------	------------

**២០៩០-២០១០**

<b>រាជធានីភ្នំពេញ</b>	<b>126,995</b>	<b>121,895</b>	<b>122,616</b>	<b>97,475</b>	<b>83,542</b>	<b>79,850</b>	<b>97,557</b>	<b>104,786</b>	<b>85,911</b>	<b>107,801</b>	<b>138,750</b>	<b>137,122</b>	<b>1,304,300</b>	<b>By Air</b>
ភ្នំពេញ	54,584	51,867	52,528	43,797	41,131	41,084	49,519	46,697	40,723	49,353	59,803	60,542	591,628	Phnom Penh
សៀមរាប	72,411	70,028	70,088	53,678	42,411	38,766	48,038	58,089	45,188	58,448	78,947	76,580	712,672	Siem Reap
ស្រុកសាកល្បែង	105,595	100,459	106,132	103,490	86,622	86,485	104,792	101,777	87,201	97,714	111,142	112,580	1,203,989	Land & Boat
សាកល្បែង	82,449	81,065	82,928	87,831	74,933	74,041	91,242	86,911	76,036	84,795	95,850	98,503	1,016,584	land
ស្រុកកែវ	23,146	19,394	23,204	15,659	11,689	12,444	13,550	14,866	11,165	12,919	15,292	14,077	187,405	Water or Boat
<b>សរុប</b>	<b>232,590</b>	<b>222,354</b>	<b>228,748</b>	<b>200,965</b>	<b>170,164</b>	<b>166,335</b>	<b>202,349</b>	<b>206,563</b>	<b>173,112</b>	<b>205,515</b>	<b>249,892</b>	<b>249,702</b>	<b>2,508,289</b>	<b>Total</b>

**២០៩៩-២០១១**

<b>រាជធានីភ្នំពេញ</b>	<b>153,181</b>	<b>145,008</b>	<b>130,240</b>	<b>106,665</b>	<b>90,269</b>	<b>90,010</b>	<b>116,342</b>	<b>123,666</b>	<b>95,279</b>	<b>118,822</b>	<b>149,415</b>	<b>162,510</b>	<b>1,481,407</b>	<b>By Air</b>
ភ្នំពេញ	59,905	57,202	54,451	49,478	44,874	45,554	56,875	55,182	45,474	53,459	61,005	62,776	591,628	Phnom Penh
សៀមរាប	93,276	87,806	75,789	57,187	45,395	44,456	59,467	68,484	49,805	65,363	88,410	99,734	712,672	Siem Reap
ស្រុកសាកល្បែង	122,290	110,491	118,257	116,367	99,989	103,262	123,185	126,763	114,525	114,368	116,124	135,834	1,401,455	Land & Boat
សាកល្បែង	114,179	102,767	108,662	108,624	95,915	99,390	116,376	118,913	110,301	108,501	107,173	129,510	1,016,584	land
ស្រុកកែវ	8,111	7,724	9,595	7,743	4,074	3,872	6,809	7,850	4,224	5,867	8,951	6,324	187,405	Water or Boat
<b>សរុប</b>	<b>275,471</b>	<b>255,499</b>	<b>248,497</b>	<b>223,032</b>	<b>190,258</b>	<b>193,272</b>	<b>239,527</b>	<b>250,429</b>	<b>209,804</b>	<b>233,190</b>	<b>265,539</b>	<b>298,344</b>	<b>2,882,862</b>	<b>Total</b>

**២០៩៩-២០១២**

<b>រាជធានីភ្នំពេញ</b>	<b>185,499</b>	<b>168,148</b>	<b>160,109</b>	<b>126,282</b>	<b>104,398</b>	<b>106,443</b>	<b>126,405</b>	<b>135,960</b>	<b>108,176</b>	<b>140,908</b>	<b>168,833</b>	<b>190,922</b>	<b>1,722,083</b>	<b>By Air</b>
ភ្នំពេញ	65,956	59,122	62,330	53,883	47,636	54,359	60,057	57,016	50,023	60,437	70,588	75,177	591,628	Phnom Penh
សៀមរាប	119,543	109,026	97,779	72,399	56,762	52,084	66,348	78,944	58,153	80,471	98,245	115,745	712,672	Siem Reap
ស្រុកសាកល្បែង	164,758	153,722	162,974	151,022	128,822	144,475	157,877	157,899	134,571	150,051	164,649	191,404	1,862,224	Land & Boat
សាកល្បែង	153,385	142,295	149,740	147,325	126,637	140,518	154,519	153,587	131,798	146,167	156,776	182,979	1,016,584	land
ស្រុកកែវ	11,373	11,427	13,234	3,697	2,185	3,957	3,358	4,312	2,773	3,884	7,873	8,425	187,405	Water or Boat
<b>សរុប</b>	<b>350,257</b>	<b>321,870</b>	<b>323,083</b>	<b>277,304</b>	<b>233,220</b>	<b>250,918</b>	<b>284,282</b>	<b>293,859</b>	<b>242,747</b>	<b>290,959</b>	<b>333,482</b>	<b>382,326</b>	<b>3,584,307</b>	<b>Total</b>

សំគាល់: ភ្នំពេញ រាជធានីស្ថាបីនិង ទំនួន ៦៦,១៩៩ នាក់ នៅ ៩ ខែ កញ្ញា ឆ្នាំ ២០១២


Note: December 2012 Phnom Penh International airport included Cambodian nationality totaled around 66,181 persons

ស្រុក: ភ្នំពេញសម្រាប់

Source: Ministry of Tourism

# ចំណុជាសាស្ត្រជាន់ ក្រុងព្រះរាជាណាចក្រកម្ពុជា ព្រៃល្អ

NUMBER OF PASSENGERS ARRIVAL TO KINGDOM OF CAMBODIA



**ចំណុលផ្លូវទេសចរណ៍នៃខេត្តបាសិក្រទេសចរណ៍ខេត្តកែវខេត្តបាន ក្រុងខែ ធ្នូ ២០១២**


INTERNATIONAL TOURISM ARRIVAL TO CAMBODIA BY COUNTRY IN DECEMBER, 2012

ឈ្មោះប្រទេស	ទេសចរណ៍ Tourists	អ្នកឈ្មោះ Business	ផ្សេងៗ Others	ឪតិ Females	សរុប Total	Countries
សហគមន៍អាមេរិក	144,180	2,868	1,576	69,089	79,535	Asean
ភាគីខាងជើរ-ខាងកើត	101,853	6,990	1,010	51,825	58,028	Noth-East Asia
ភាគីខាងត្បូង	2,522	341	192	923	2,132	Southern Asia
ភាគីខាងលិច	289	8	6	177	126	Western Asia
ប្រែែលជាថែសម្រួល	14,270	811	3,375	7,725	10,731	Oceana
អីរីបានជើរ	16,646	592	275	6,481	11,032	Northern Europe
អីរីបានលិច	26,702	1,072	2,477	12,111	18,140	Western Europe
អីរីកណ្តាល/ខាងកើត	18,470	188	112	9,556	9,214	Central/Eastern Europe
អីរីបានត្បូង	6,071	243	273	2,649	3,938	Southern Europe
សហអូរអាមេរិក	22,419	1,078	3,489	11,627	15,359	Americas
ភាគីកកា	751	51	44	324	522	Africa
មាឌីមួយា	996	42	44	410	672	Middle East
<b>សរុប</b>	<b>355,169</b>	<b>14,284</b>	<b>12,873</b>	<b>172,897</b>	<b>382,326</b>	<b>Total</b>

ប្រភព: ក្រសួងសេដ្ឋកិច្ច

Source: Ministry of Tourism

កម្ពុជាលទ្ធផលនៃសាខានៅក្នុងបច្ចេកទេសខែធ្វើចុះការសាខាលោ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១២  
INTERNATIONAL TOURISM ARRIVAL TO CAMBODIA BY COUNTRY IN DECEMBER, 2012



**សាធារណៈតម្លៃជិតល្អបច្ចុប្បន្ន និងសរុបតម្លៃសេវា ឆ្នាំ ២០១២-២០១៣**  
**Selected Goods and Services Prices, 2012-2013**

ជាក្យែង	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	Jan-13	in Riel
<b>ផ្ទុកបាយការ</b>								
អង្គរសល់	2300.0	2310.0	2330.0	2340.0	2345.0	2355.0	2365.0	Rice quality # 2
សាងគ្រឹះកណ្តាលយុទ្ធសាស្ត្រ	16930.0	16640.0	16765.0	16345.0	16300.0	16425.0	16275.0	Pork with fat
សាងគ្រឹះកាប្រឈរសំណែនខេះ	30450.0	31190.0	31355.0	31900.0	31800.0	32000.0	31970.0	Beef No.1
មាសីក្រុងសំណែនខេះ	20300.0	20250.0	20275.0	20450.0	20350.0	20350.0	20525.0	Dressed chicken No 1
ត្រីសំស្បសំដី	13550.0	14020.0	14070.0	14040.0	13855.0	13440.0	13595.0	Mud fish (large)
ត្រីអេង្គត្រីអេង្គដំបូង	35150.0	36350.0	36250.0	36000.0	35850.0	35700.0	36550.0	Dried fish
សុពិមាល្យសំណែនខេះ	435.0	540.0	540.0	540.0	540.0	535.0	540.0	Duck eggs
ត្រកូនអ៉ីក្រុង	2210.0	2155.0	2140.0	2330.0	2250.0	2300.0	2205.0	Trakun (Watercress, marsh cabbage)
ស្វ័យប័ណ្ណការបាប	2580.0	2650.0	2660.0	2545.0	2510.0	2510.0	2670.0	Cabbage leaves
សុស	3565.0	3620.0	3680.0	3610.0	3600.0	3425.0	3400.0	Granulated (refined)
អិលិនសំណែនខេះ	1160.0	1135.0	1130.0	1115.0	1120.0		1105.0	Granulated salt
បីធោះ រុប់កែវ៉ី	5295.0	5360.0	5360.0	5300.0	5300.0	5300.0	5325.0	Monosodium glutamate,seasoning
ទឹកដីអូរូបតាម កម្ពុជា	2060.0	2060.0	2060.0	2060.0	2060.0	2060.0	2060.0	Soy sauce
ទឹកត្រីធម៌ការណ៍តាម	2480.0	2480.0		2485.0	2640.0	2560.0	2560.0	Fish sauce
<b>ផែនក្រោម:</b>								
ទឹកប្រុងកំបុង ដែល	1610.0	1600.0	1600.0	1600.0	1600.0	1600.0	1600.0	Canned soft drinks(Coke)
ស្រាប់ប្រុងកំបុង កម្ពុជា	4255.0	4245.0	4245.0	4245.0	4260.0	4260.0	4265.0	Angkor Beer
ស្រាប់ប្រុងកំបុង សិមុីនី	3500.0	3500.0	3500.0	3495.0	3500.0	3500.0	3500.0	Tiger Beer
ជីវិតុយបុរាណការឃើញឯ៉ែន កម្ពុជា	1285.0	1295.0	1290.0	1295.0	1300.0	1290.0	1305.0	Local, Brand Parrot
ជីវិតុយបុរាណ ចាកបីរី	2500.0	2535.0	2550.0	2530.0	2530.0	2535.0	2535.0	Imported, Fine
<b>សេវាក្រោម និងអេឡិចត្រូនិក</b>								
ក្រុមហ៊ែនសងក៍ កម្ពុជា "តាម"	2500.0	2480.0	2335.0	2500.0	2575.0	2610.0	2690.0	Cotton fabric(plain), white
តេតុវិកសាគត ជិតិវិស	3565.0	3545.0	3550.0	3530.0	3580.0	3885.0	3580.0	Others (Tetoron), plain white
ក្រាត ផ្លូតសំបុរាណ កម្ពុជា	4560.0	4605.0	4645.0	4650.0	4680.0	4635.0	4645.0	Scarfs
សាក្សី ដីមួល ២ ម៉ែត្រ តណ្ហូណាមួល	10475.0	10550.0	10800.0	11250.0	11150.0	11200.0	11325.0	Sarong 2m Indonesia
សិស្សកិច្ចការណ៍ ឬបី ៧-១១ ពាកិស ដែល	6775.0	6800.0	6800.0	6800.0	6800.0	6800.0	7030.0	Slippers
<b>ផែនក្រោម និងអេឡិចត្រូនិក</b>								
ឈឺអារ៉ាសំប់សាងសង់	1885529.0	1885176.0	1882824.0	1892059.0	1886941.0	1884529.0	1878647.0	Lumber
សុដីមួលដី ៩៦០០ របស់ដែល	20079.0	20000.0	20158.0	20079.0	20068.0	20053.0	20026.0	Cement
ត្រូវការបំបាត់ ទុកដាក់ សាល់ ទូរ	81463.0	82768.0	83579.0	84053.0	82368.0	84695.0	84800.0	Gravel
ខ្សោចស្រីមីសំបុរាណ	44916.0	45000.0	46379.0	46368.0	46289.0	46263.0	46316.0	Sand
តម្លៃទឹក	550.0	550.0	550.0	550.0	550.0	550.0	550.0	Water charges
តម្លៃគ្រឿង	610.0	610.0	610.0	610.0	610.0	610.0	610.0	Electricity Charges
រូបមកត	4860.0	4993.0	5047.0	4973.0	4953.0	4953.0	5093.0	Liquid fuels (Kerosene)
ឲ្យច	1165.0	1218.0	1218.0	1224.0	1247.0	1253.0	1253.0	Charcoal

ប្រភព: វិថីស្ថានជាតិសិទ្ធិ. គិតចាប់ពីខែ មករា ២០០៤


**តារាងតម្លៃជំនួយប្រចាំឆ្នាំ និងតម្លៃសេវាឌីស៊ីស ឆ្នាំ ២០១២-២០១៣**  
**Selected Goods and Services Prices, 2012-2013**

ជាមួយទៅ	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	Jan-13	in Riels
<b>ប្រព័ន្ធបន្ទុក និងគោរព</b>								<b>H/ FURNISHINGS &amp; HH/OPE</b>
កម្មសកក់ប្រហាម	22350.0	22000.0	22500.0	21550.0	22010.0	24150.0	23400.0	Mat
ឬយ	19750.0	19800.0	19950.0	19850.0	19850.0	19850.0	20050.0	Blankets
អង្គីសូង	17380.0	17450.0	17380.0	17490.0	17325.0	17425.0	17525.0	Mosquito net
ខើយ	4345.0	4245.0	4245.0	4245.0	4295.0	4245.0	4245.0	Pillow
កំសួងពេលវេលា	3900.0	3825.0	3850.0	3850.0	3850.0	3925.0	3975.0	Towel
កំវៀងថ្វី ៣០០មិត្តិត្រ ដែលដែង	14975.0	14850.0	15050.0	14850.0	14750.0	14750.0	14750.0	Glasses
ម៉ាលាយដ្ឋី រសជិត	10825.0	10750.0	11025.0	10825.0	10825.0	11050.0	10900.0	Plates
ផ្ទាំងឈាយ កម្ពុជា	12200.0	12180.0	12425.0	12325.0	12325.0	12475.0	12425.0	Cooking pots
ចបកបុប្ផាទ់ រសជិត	11300.0	11450.0	11820.0	11750.0	11950.0	11500.0	11550.0	Hoe
សាបូយស្សារធាងអាមេរិក ដែង ដែង	23900.0	23875.0	23800.0	23650.0	23680.0	23500.0	23595.0	Laundry soap/detergent
<b>សារីសេចក្តីផ្តើម</b>								<b>MEDICAL CARE</b>
តម្លៃបំពុំរៀបចំបំពុំ ពេញចិត្ត "ពេញចិត្ត"	13778.0	13778.0	13778.0	13778.0	13778.0	13778.0	13778.0	Doctor's fees (General practitioner)
តម្លៃបំពុំរៀបចំស្អែក ឬការឡាតាំង "ពេញចិត្ត"	29579.0	29789.0	29789.0	29842.0	29789.0	29789.0	29789.0	Dental fees
វិតាមីនេស ៥០០មិត្តិត្រ	152.0	152.0	152.0	152.0	152.0	152.0	152.0	Vitamin
អាមីនីស ៥០០មិត្តិត្រ	200.0	200.0	200.0	200.0	203.0	203.0	205.0	Asprine
ជាតិសាកីមុំ ៥០០មិត្តិត្រ	125.0	125.0	125.0	125.0	125.0	125.0	131.0	Paracetamol
ផ្ទាត់ការប្រើប្រាស់ ធម៌ ៨៩០មិត្តិត្រ	637.0	637.0	632.0	637.0	642.0	642.0	642.0	Diarrhea
ផ្ទាត់កូវិត្ថប្រាស់	1979.0	1968.0	1979.0	1968.0	1947.0	1958.0	1958.0	Cough medicine
សំរុជីស ៦៤០មិត្តិត្រ	308.0	303.0	287.0	289.0	292.0	292.0	292.0	Antibiotics
<b>បឹកប្រឈម និងបុរាណ</b>								<b>TRA-TION &amp; COM-TION</b>
បុរាណសំបែក	5053.0	5447.0	5450.0	5350.0	5350.0	5300.0	5445.0	Gasoline
ចំណុះសំបែក	4784.0	5124.0	5132.0	5084.0	5084.0	5074.0	5184.0	Diesel fuel
បុរាណសំបែក	15326.0	15432.0	15458.0	15374.0	15374.0	15384.0	15474.0	Motor oil
សំបែកអិលីរូបស់ ខ្លួន កម្ពុជា	11125.0	11156.0	10938.0	11219.0	11188.0	10938.0	11125.0	Tires (bicycle)
ហេរីយូរីអូវីទី ១៨០ កម្ពុជា	11000.0	11400.0	11350.0	11400.0	11350.0	11375.0	11540.0	Tubes (motorcycle)
តម្លៃមួលឯកជីវិត ឬការឡាតាំង	4175.0	4255.0	4225.0	4225.0	4275.0	4285.0	4285.0	Motorcycle fare
តម្លៃចំយុទ្ធប៊ិស ពិភ្នាក់ឱ្យការឡាតាំងក្រោម	3750.0	3750.0	3875.0	4000.0	4000.0	3875.0	4050.0	Bus fare
<b>ការអេក្រង់ និងការអេក្រង់</b>								<b>RECREATION AND EDUCATION</b>
វិញ្ញុបំបូកប្រើប្រាស់ការអេក្រង់	17050.0	16750.0	17000.0	17285.0	16750.0	16950.0	17150.0	Radio
សំវិកការអេក្រង់កំពី កម្ពុជា	3320.0	3265.0	3435.0	3440.0	3390.0	3900.0	4025.0	Books (Textbooks,high school)
ខ្សែដែលបានឱ្យការឡាតាំង	245.0	245.0	245.0	245.0	245.0	250.0	255.0	Pencil
បិចជិតិតម្លៃ	485.0	490.0	490.0	490.0	485.0	485.0	500.0	Ballpen
ស្ថិកមួលឯកជីវិត	1515.0	1080.0	1080.0	1080.0	1080.0	1080.0	1080.0	Rasmi Kampuchea
<b>ការអេក្រង់ និងការអេក្រង់ ក្នុងប្រទេសកម្ពុជាតែងទៀត</b>								<b>PERSONAL CARE AND EFFECTS</b>
ផ្ទាត់សម្រួល កម្ពុជា ដែង	4420.0	4440.0	4540.0	4430.0	4540.0	4540.0	4575.0	Tooth paste close up, Thai
ប្រាសុខុមុន្តុ	1980.0	1985.0	1980.0	1980.0	1980.0	1980.0	2000.0	Toothbrush
ការតិកសំបែកបុរាណ	3450.0	3450.0	3475.0	3475.0	3475.0	3475.0	3575.0	Haircuts for men
ការតិកសំបែកបុរាណស្សី	3400.0	3400.0	3400.0	3400.0	3400.0	3400.0	3400.0	Haircuts for women

ប្រភព: វិធានសាធារណជនិត, ប្រាកេតាម=១០០ គិតមានបំពី៦ មករា ២០០៤

សមតុល្យតម្លៃទិន្នន័យប្រាក់សាខទី២ (សន្តិ) (មួយអាយុ ១០០ ដើម្បី កញ្ចប់ ២០០៦) និងតម្លៃការពិន័យ (រោល/\$)

TOTAL CONSUMER PRICE INDEX (CPI) (base 100 in Oct-Dec 2006) AND MARKET EXCHANGE RATE (Riel/\$)



# សម្រាប់ស្ថិតិសាស្ត្រជាមុន និងក្រុមចំណេះទៅលើ ឆ្នាំ ២០០៩-២០១៣

Total CPI and Main Group Items Index, 2009-2012

( មូលដ្ឋាន ១០០ ខែ តុលា-ធ្នូ ឆ្នាំ ២០០៦ , Base 100 in October-December, 2006 )

	មករា-Jan	កុម្ភ-Feb	មីនា-Mar	មេសា-Apr	ឧសភា-May	មិថុនា-Jun	កញ្ញា-Jul	សីហា-Aug	កញ្ញា-Sep	តុលា-Oct	វិច្ឆិក-Nov	ធ្នូ-Dec	
--	----------	-----------	----------	----------	----------	------------	-----------	----------	-----------	----------	-------------	----------	--

២០១០-២០១០

សម្រាប់ស្ថិតិសាស្ត្រជាមុន	134.10	134.40	135.30	134.90	135.20	135.10	135.80	137.00	138.00	139.90	138.50	138.20	CPI (Total)
សម្រាប់ស្ថិតិសាស្ត្រជាមុន	148.40	148.90	149.70	149.20	149.70	149.90	151.40	153.70	155.30	158.50	156.30	154.10	Food Index
សម្រាប់ស្ថិតិសាស្ត្រជាមុន	118.80	119.10	119.80	119.40	119.60	119.20	118.90	118.70	117.50	118.90	118.10	121.00	H/Utility Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-ទូរសព្ទ	116.10	116.10	118.30	118.10	118.40	118.50	118.70	118.40	119.20	120.10	118.80	120.60	T/Tele-tion Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-សាលាឌីនិភ័យ	139.40	140.20	139.40	140.20	140.20	140.20	140.20	140.20	140.20	140.20	140.20	140.20	R/Education Index

២០១១-២០១១

សម្រាប់ស្ថិតិសាស្ត្រជាមុន	138.50	139.50	140.40	141.90	144.00	144.70	145.50	145.70	147.20	147.30	146.30	145.00	CPI (Total)
សម្រាប់ស្ថិតិសាស្ត្រជាមុន	153.80	154.70	155.80	157.70	162.10	163.30	164.80	165.40	167.90	168.20	166.00	163.60	Food Index
សម្រាប់ស្ថិតិសាស្ត្រជាមុន	122.10	123.10	123.50	124.60	124.60	124.60	123.60	123.50	123.70	123.40	123.50	123.60	H/Utility Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-ទូរសព្ទ	121.40	122.50	124.30	127.10	126.50	127.40	129.20	128.50	129.80	128.90	127.90	128.20	T/Tele-tion Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-សាលាឌីនិភ័យ	140.20	140.20	140.20	140.50	140.40	139.60	139.90	140.50	141.70	142.20	142.20	142.70	R/Education Index

២០១២-២០១២

សម្រាប់ស្ថិតិសាស្ត្រជាមុន	146.50	147.00	147.90	148.70	147.10	147.30	147.40	148.90	149.30	149.00	148.70	148.70	CPI (Total)
សម្រាប់ស្ថិតិសាស្ត្រជាមុន	165.60	165.10	165.50	166.90	165.60	167.00	166.70	168.60	169.20	169.20	168.00	167.60	Food Index
សម្រាប់ស្ថិតិសាស្ត្រជាមុន	124.40	125.30	128.00	127.90	126.40	125.40	125.20	126.30	126.30	126.10	126.60	127.80	H/Utility Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-ទូរសព្ទ	129.70	132.60	134.50	134.50	131.10	127.00	128.70	132.00	131.10	130.20	129.90	129.30	T/Tele-tion Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-សាលាឌីនិភ័យ	142.70	142.70	142.70	142.70	142.70	142.70	144.50	144.80	145.70	146.70	146.10	146.10	R/Education Index

២០១៣-២០១៣


សម្រាប់ស្ថិតិសាស្ត្រជាមុន	149.20												CPI (Total)
សម្រាប់ស្ថិតិសាស្ត្រជាមុន	167.90												Food Index
សម្រាប់ស្ថិតិសាស្ត្រជាមុន	127.70												H/Utility Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-ទូរសព្ទ	131.00												T/Tele-tion Index
សម្រាប់ស្ថិតិសាស្ត្រជាមុន-សាលាឌីនិភ័យ	146.10												R/Education Index

ប្រភព: ក្រសួងពេទ្យ, នគរបាលរាជរដ្ឋបាល

Sources: Ministry of Planning, NIS

សាខ្សីតម្លៃសំណងជិតប្រចាំឆ្នាំក្នុងក្រសួងពេទ្យ (សសប) និង សាខ្សីតម្លៃសំណងជិតប្រចាំខែ (ក្នុងគេហទ័រ ១០០ ដល់ សុខភាព ២០០៩)

### Total CPI and Main Group Items Index (base=100 in Oct-Dec 2006)



ប្រភព: ក្រសួងផែនការ. វិទ្យាសាស្ត្រពិភីត  
(តម្លៃបឋម=១០០ មករា ឆ្នាំ ២០០៩)

**តម្លៃទិន្នន័យលានលក្ខុណី (បានចូលរួម)**

**Main Commodity Prices in the International Markets (US\$)**

ទូទៅទិន្នន័យ	ឈ្មោះ	Jan-12	Apr-12	May-12	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	Jan-13	Market	GOODS
អូស៊ីស (តោន)	ឃងកក	534.0	547.8	600.8	578.0	555.0	545.0	545.0	533.0	530.0	530.0	540.0	Bangkok	RICE** (tons)
ឈឹកឃួល*** (ម <sup>3</sup> )	ម៉ាឡូវី	387.7	353.7	367.0	362.3	364.0	354.7	351.7	350.2	353.0	354.8	334.1	Malaysia	LOG*** (m <sup>3</sup> )
ឈុយអូល Brent (ពុដ)	ក្រុងឈុយ	111.2	120.5	110.5	95.6	103.1	113.3	113.4	112.0	109.7	109.7	113.0	London	OIL Brent (barrels)
កោតុំ (តោន)	សិដ្ឋី	3626.0	3845.0	3728.0	3196.9	3078.0	2793.0	3038.0	3204.0	2974.0	3110.0	3304.0	Singapore	RUBBER (tons)
ខាង (តោន)	ឃុកុង	1652.0	1650.0	1591.0	1599.0	1594.0	1630.0	1745.0	1747.0	1722.0	1685.0	1672.0	Hong Kong	GOLD (ounces)
កញ្ចាស* (តោន)	ឲ្យកក	2229.0	2203.0	1952.0	1811.0	1851.0	1861.0	1855.0	1786.0	1782.0	1838.0	1885.0	New York	COTTON*(tons)
គោត្រក្រុមច* (តោន)	សិកាត្វ	272.8	274.0	269.3	267.3	333.1	332.0	320.8	321.2	321.6	308.6	303.1	Chicago	CORN* (tons)
ផែក កម (តោន)	អាមេរិក	790.0	790.0	790.0	790.0								USA	STEEL. WIRE ROD (tons)
ផែកជីម (តោន)	អាមេរិក	640.0	640.0	640.0	640.0								USA	STEEL. REBAR (tons)
ការើង (តោន)	ក្រុងឈុយ	2132.0	2244.0	2356.0	2330.0	2360.0	2348.0	2314.0	2303.0	2153.0	2129.0	2198.0	London	COFFEE (tons)
សណ្ឌូករៀង ១ (តោន)	សិកាត្វ	498.0	575.0	573.0	566.0	662.0	683.0	673.0	617.0	589.0	607.0	592.0	Chicago	SOYBEANS (tons)
ឈុយអូល (តោន)	វិតិថី	1451.0	1348.0	1155.0	1056.0	1070.0	1001.0	969.0	898.0	850.0	785.0	829.0	Rotterdam	COCONUT OIL (tons)
សុរីស (តោន)	ក្រុងឈុយ	519.4	501.6	458.8	451.3	504.4	460.3	440.7	447.8	426.4	425.7	416.1	London	SUGAR (tons)

សម្រាប់សំណើនឹងទិន្នន័យ (២០០៥ = ១០០) ចាប់តើខែតុលា ឆ្នាំ២០១១

**Main International Commodity Price Indexes Base (2005=100) Started from October 2011**

ឈុយកាតត	192.5	201.1	185.7	163.6	173.6	187.3	188.5	183.9	180.9	181.6	187.9	187.9	Petroleum
ផែកផលសិក្ស	188.7	195.7	192.4	187.0	201.1	200.3	200.2	194.2	190.1	189.0	187.9	187.9	Agriculture
ធម្មភាព	197.6	210.6	206.2	203.8	225.7	226.5	223.3	214.4	210.2	207.6	205.6	205.6	Food
ឈិិ	145.8	144.4	145.3	141.3	104.2	139.8	142.2	141.3	141.2	142.5	139.2	139.2	Timber
ឱកិច	258.2	275.7	274.4	259.9	255.8	256.7	258.1	256.0	247.1	246.6	243.2	243.2	Fertilizer

ប្រភព : តម្លៃទិន្នន័យតាមរាជរដ្ឋបាល

Source: World Bank Websit

\* : គុណភាពល្អ ២ និង \*\*: ខ្សែ ៣៥%


\*: Second Quality, \*\*: 25% Broken

\*\*\* : តិតជា ៩០០០ មិត្ត មន្ទាំ ៣០០០

\*\*\*: 1000 feet before year 2000


## អំពើទេសជិត្យាសំណាត់បន្ថែមដើម្បីក្រុងអភិវឌ្ឍន៍បាន

### Main Commodity Prices in the International Markets



សម្រាប់ស្ថិតិថែទាំជិត្យាសំណាត់បន្ថែមដើម្បីក្រុងអភិវឌ្ឍន៍បាន ផ្ទាំងគោល ៧០០ដែល=១០០ តិចបាបចិនខ្ពស់ ២០១១

Main International Commodity Price Indexes Base (2005=100) started from October 2011




**ការពេទ្យប្រាក់ន្រាមប្រចាំខែឆ្នាំសម្រាប់អាមេរិក (ក្នុងអូណាត)**  
**Foreign Exchange Rate Movement in some Countries (Per US\$)**

	Jan-12	Apr-12	May-12	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	Jan-13	
ជាមុន (យោង)	76.60	80.38	79.26	79.54	78.31	78.63	77.93	79.65	82.11	85.88	91.04	Japan (Yen)
ឃុំកុង (អូណាត)	7.76	7.76	7.76	7.76	7.76	7.76	7.75	7.75	7.75	7.75	7.76	Hong K. (Dollar)
សិង្ហាន (អូណាត)	1.26	1.24	1.28	1.28	1.25	1.25	1.23	1.22	1.22	1.22	1.24	Singapore (Dollar)
ម៉ាឡិសិ (រឹងីតិ)	3.05	3.05	3.16	3.20	3.18	3.13	3.09	3.06	3.05	2.99	3.08	Malaysia (Ringgit)
បូលិសិ (ថែរួយ)	43.05	42.33	43.60	42.48	42.04	42.42	41.78	41.34	40.96	41.03	40.77	Philippines (Peso)
ថី (ពាត)	31.19	31.24	31.83	31.75	31.60	31.49	31.09	30.77	30.76	30.35	29.80	Thailand (Bath)
សំណើរឿង (រៀល)	9017	9208	9515	9470	9488	9579	9597	9643	9634	9612	9737	Indonesia (Rupiah)
ក្បាស់ខ្មែង (គីន)	1127	1134	1180	1159	1148	1136	1125	1094	1085	1067	1086	S-Korea (Won)
ជាមីន័យ (អូណាត)	29.86	29.28	29.75	29.97	30.07	29.97	29.51	29.27	29.13	29.02	29.56	Taiwan (n.t.Dollar)
ចិន (ប៊ូរិចិនបី )	6.30	6.33	6.35	6.32	6.33	6.34	6.33	6.30	6.28	6.30	6.29	China (Renminbi)
កម្ពុជា (បុរិល)	4056	4004	4037	4074	4072	4053	4044	4028	3999	3995	4042	Cambodia (Riel)
ឡាហ៍ (គិច)	8118	8121	8107	8023	8185	8217	8139	8195	8131	7948	8021	Lao (Kip)
ជិំណែកាស (អុន)	21121	21032	20951	20925	21086	21164	21293	21102	21028	20815	20825	Vietnam (Dong)
ឥណទាន (រឿង)	50.31	53.58	56.44	56.23	55.39	55.67	52.80	54.10	55.11	54.69	53.44	India (Rupee)
រូបី (រូប)	30.38	29.34	32.50	33.16	32.19	32.37	31.21	31.47	30.98	30.44	30.05	Russia (New Ruble)
អូស្ថ្ទានី (អូណាត)	0.95	0.96	1.02	0.98	0.95	0.97	0.96	0.97	0.96	0.96	0.96	Australia (Dollar)
មិំមិធនី (ថែរួយ)	12.98	12.99	14.00	13.48	13.27	13.36	12.88	13.08	12.97	13.01	12.72	Mexico (Newpeso)
អាហ្វេដេស (ផែន)	0.64	0.62	0.64	0.64	0.64	0.63	0.62	0.62	0.62	0.62	0.63	Britain (Pound)
ស្ថិស (ប្រុន)	0.92	0.91	0.97	0.96	0.98	0.96	0.94	0.93	0.93	0.91	0.91	Switzerland (Franc)
សមភកមិធនី (អូណាត)	0.76	0.75	0.80	0.80	0.81	0.80	0.78	0.773	0.771	0.76	0.74	Europe (Euro)
បាត/៩០០ប្រុន	1.30	1.28	1.30	1.28	1.29	1.32	1.30	1.31	1.30	1.32	1.36	Bath/100 Riel
អុន/៩០០ប្រុន	520.72	525.27	507.37	513.62	517.82	509.58	526.52	523.89	525.84	521.03	515.17	Dong/100 Riel
អូស/បាត	130.04	128.16	129.72	128.30	128.86	131.90	130.09	130.90	129.99	131.62	135.66	Riel/Bath
អូស/៩០០អុន	19.20	19.04	19.71	19.47	19.31	19.62	18.99	19.09	19.02	19.19	19.41	Riel/100 Dong

ប្រភព: ធនាគារជាតិនៃកម្ពុជា ឬន oanda (Internet)

Source: National Bank of Cambodia and oanda (Internet)

**ការគ្រប់គ្រងឈាមជាមុនដែលមានប្រចាំខែត្រូវបានរាយការណ៍**  
**Foreign Exchange Rates**




**ជ្វាលតាមបច្ចុប្បន្ន** (ពាណិជ្ជកម្មរៀល)  
**MONETARY SURVEY (Billion of riels)**

	មករា-១២	មីនា-១២	មេសា-១២	ឧសភា-១២	មិថុនា-១២	កញ្ញា-១២	សីហា-១២	កញ្ញា-១២	សីហា-១២	វិច្ឆិកា-១២	ធ្នូ-១២	មករា-៩៣
	Jan-12	Mar-12	Apr-12	May-12	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	Jan-13
<b>ទេព្យិសកម្មបារោងរឹង</b>	<b>18,467</b>	<b>18,652</b>	<b>18,644</b>	<b>18,125</b>	<b>18,730</b>	<b>18,712</b>	<b>18,758</b>	<b>18,464</b>	<b>18,724</b>	<b>18,911</b>	<b>18,155</b>	<b>18,974</b>
ទេព្យិសកម្មបារោង	21,629	22,632	23,069	22,699	23,429	23,723	23,741	23,737	24,172	24,429	24,614	25,107
ទេព្យិសកម្មបារោង	-3,162	-3,980	-4,425	-4,574	-4,699	-5,011	-4,983	-5,273	-5,448	-5,519	-6,459	-6,133
<b>ទេព្យិសកម្មបានក្រុងរដ្ឋបាល</b>	<b>5,679</b>	<b>6,211</b>	<b>6,669</b>	<b>7,757</b>	<b>7,922</b>	<b>8,082</b>	<b>8,242</b>	<b>8,400</b>	<b>8,717</b>	<b>8,732</b>	<b>10,437</b>	<b>10,360</b>
តណែនបានក្រុងរដ្ឋបាល	15,986	16,247	16,790	17,373	17,686	17,998	18,395	18,961	19,127	19,335	21,056	21,015
តណែនបានក្រុងរដ្ឋបាល	-2,200	-2,542	-2,406	-2,310	-2,400	-2,418	-2,415	-2,441	-2,534	-2,586	-2,486	-2,496
តណែនបានក្រុងរដ្ឋបាល	270	270	270	270	270	270	270	270	270	270	270	270
តណែនបានក្រុងរដ្ឋបាល	-2,471	-2,813	-2,677	-2,580	-2,670	-2,688	-2,685	-2,711	-2,805	-2,856	-2,757	-2,767
ត្រួតពិនិត្យនៃរដ្ឋបាល	18,186	18,789	19,196	19,682	20,086	20,416	20,810	21,402	21,661	21,920	23,542	23,511
សាធារាងរដ្ឋបាល	0	0	0	0	4	4	7	3	3	1	6	6
ផ្សេងៗក្រុងរដ្ឋបាល	18,186	18,789	19,196	19,682	20,081	20,412	20,802	21,398	21,658	21,920	23,537	23,505
<b>ផ្សេងៗរបស់ខ្លួន</b>	<b>-10,307</b>	<b>-10,035</b>	<b>-10,121</b>	<b>-9,616</b>	<b>-9,764</b>	<b>-9,917</b>	<b>-10,153</b>	<b>-10,561</b>	<b>-10,410</b>	<b>-10,602</b>	<b>-10,618</b>	<b>-10,655</b>
ផ្សេងៗរបស់ខ្លួន	-10,307	-10,035	-10,121	-9,616	-9,764	-9,917	-10,153	-10,561	-10,410	-10,602	-10,618	-10,655
ផ្សេងៗរបស់ខ្លួន	-621	-676	-711	-735	-686	-676	-653	-693	-658	-654	-655	-681
ផ្សេងៗរបស់ខ្លួន	-10,723	-10,798	-11,007	-10,860	-11,026	-11,315	-11,387	-11,668	-11,561	-11,541	-11,491	-11,674
ផ្សេងៗរបស់ខ្លួន	1,038	1,439	1,597	1,979	1,949	2,074	1,887	1,800	1,809	1,592	1,527	1,699
<b>រឿយាជុត្តទៅ</b>	<b>24,146</b>	<b>24,864</b>	<b>25,313</b>	<b>25,882</b>	<b>26,652</b>	<b>26,794</b>	<b>26,999</b>	<b>26,864</b>	<b>27,441</b>	<b>27,643</b>	<b>28,592</b>	<b>29,334</b>
រឿយាជុត្ត	3,916	3,985	4,029	4,085	3,872	3,885	3,931	3,818	3,862	3,872	4,046	4,294
រឿយាជុត្តក្នុងការិយាល័យ	3,667	3,811	3,744	3,800	3,632	3,652	3,663	3,591	3,605	3,615	3,756	4,015
រឿយាជុត្តក្នុងការិយាល័យ	249	174	286	286	240	233	268	227	257	257	290	279
<b>រឿយាជុត្តផ្សេងៗ</b>	<b>20,230</b>	<b>20,879</b>	<b>21,284</b>	<b>21,796</b>	<b>22,780</b>	<b>22,909</b>	<b>23,068</b>	<b>23,046</b>	<b>23,579</b>	<b>23,771</b>	<b>24,546</b>	<b>25,040</b>
រឿយាជុត្តក្នុងការិយាល័យ	720	896	867	730	801	660	638	683	705	726	780	752
រឿយាជុត្តក្នុងការិយាល័យ	19,510	19,983	20,417	21,067	21,979	22,248	22,430	22,363	22,874	23,046	23,766	24,287

ប្រភព: សាធារាងនគរបាលក្រុងរដ្ឋបាល (សាធារាង)

Sources: National Bank of Cambodia, (NBC)

**ស្ថានភាពធមេនុយកត្តិ**  
Monetary Survey



**សាធារម្បិចតិចអាមេរិក្សាថ្មីទៅនាំខែ: ឆ្នាំ ២០១២ / TOFE: BUDGET IMPLEMENTATION FOR 2012**

Billions of Riels	2012 C.B.L.	Implementation 12 months =100%	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	ពាក់នាយករដ្ឋប្រជាធិបតេយ្យ
<b>I. DOMESTIC REVENUE</b>	<b>7,380.657</b>	<b>104%</b>	<b>7691.852</b>	<b>682.831</b>	<b>616.083</b>	<b>681.396</b>	<b>603.315</b>	<b>583.578</b>	<b>530.108</b>	<b>903.349</b>
<b>1.CURRENT REVENUE</b>	<b>7,300.657</b>	<b>102%</b>	<b>7443.921</b>	<b>572.864</b>	<b>616.083</b>	<b>593.416</b>	<b>586.875</b>	<b>564.849</b>	<b>530.108</b>	<b>898.164</b>
<b>a. TAX REVENUE</b>	<b>6,280.383</b>	<b>101%</b>	<b>6334.771</b>	<b>514.474</b>	<b>563.354</b>	<b>510.646</b>	<b>486.669</b>	<b>474.244</b>	<b>475.243</b>	<b>699.044</b>
<b>Domestic tax revenue</b>	<b>4,919.283</b>	<b>102%</b>	<b>5003.063</b>	<b>401.761</b>	<b>444.356</b>	<b>403.966</b>	<b>381.628</b>	<b>367.234</b>	<b>369.152</b>	<b>540.765</b>
On income, profits, capital gain - persons	310.060	95%	295.873	22.710	24.959	27.887	23.822	23.380	24.161	27.120
On income, profits, capital gain - companies	968.240	100%	969.846	46.074	86.784	65.801	54.580	56.550	67.146	50.413
General taxes on goods and services	2,315.930	100%	2308.389	205.325	220.855	195.450	191.781	177.072	160.445	316.637
o.w/- Turnover taxes	29.850	79%	23.462	2.005	1.900	2.234	2.018	2.006	1.868	2.548
-VAT	2,286.080	97%	2220.830	203.320	218.955	193.216	189.763	175.066	158.577	249.992
Taxes on specific goods	1,138.970	111%	1260.866	108.961	96.880	103.029	92.791	100.600	105.015	131.096
Taxes on specific services	159.740	85%	136.135	15.643	8.824	9.674	12.916	8.886	11.594	12.298
Taxes on goods and services or activities	9.403	157%	14.728	0.667	4.736	1.465	0.644	0.155	0.296	1.458
Other tax revenue	16.940	102%	17.226	2.381	1.318	0.659	5.094	0.591	0.495	1.743
<b>Taxes on international trade</b>	<b>1,361.100</b>	<b>98%</b>	<b>1331.708</b>	<b>112.713</b>	<b>118.999</b>	<b>106.681</b>	<b>105.040</b>	<b>107.010</b>	<b>106.091</b>	<b>158.279</b>
Taxes and duties on imports	1,173.880	99%	1162.591	99.943	102.628	91.978	89.095	93.242	92.752	139.050
o.w/-Customs duties and taxes	617.510	113%	695.296	62.344	57.567	57.311	50.688	56.619	60.443	61.973
-Customs fees	16.550	128%	21.255	1.444	2.085	2.135	2.226	2.190	2.169	2.321
-Oil product duties	304.650	78%	238.672	19.695	24.647	17.149	15.377	22.153	14.074	40.926
-Additional tax on oil product - Road maintenance	217.880	90%	196.082	15.658	16.925	14.361	20.048	11.235	15.420	32.658
-fines	0.220			-	-	-	-	-	-	0.009
-Customs duties on pamacine raw meterials	16.550			0.803	1.119	1.023	0.756	1.046	0.647	0.786
Taxes and duties on exports	187.220	90%	169.117	12.771	16.371	14.703	15.945	13.767	13.339	19.229
o.w/-Customs duties on rubber exports	48.960	80%	38.924	2.841	3.942	2.587	3.973	2.185	3.753	4.181
-Duties on export quotas	1.030	118%	1.217	0.181	0.074	0.082	0.163	0.120	0.101	0.105
<b>b. NON TAX REVENUE</b>	<b>1,020.274</b>	<b>109%</b>	<b>1109.150</b>	<b>58.39</b>	<b>52.73</b>	<b>82.77</b>	<b>100.21</b>	<b>90.61</b>	<b>54.87</b>	<b>199.12</b>
<b>Property income</b>	<b>111.751</b>	<b>128%</b>	<b>142.999</b>	<b>4.60</b>	<b>7.55</b>	<b>11.81</b>	<b>3.10</b>	<b>4.27</b>	<b>4.43</b>	<b>7.45</b>
Rental income from land	47.398	287%	136.211	1.405	6.948	10.608	2.561	3.913	4.335	6.676
o.w/ revenue from Extractive Industry				0.000						
Revenue from public enterprises	64.353	11%	6.788	3.199	0.600	1.200	0.543	0.356	0.100	0.773
<b>Sale of goods and services</b>	<b>585.717</b>	<b>114%</b>	<b>667.366</b>	<b>43.343</b>	<b>37.758</b>	<b>60.916</b>	<b>34.080</b>	<b>52.174</b>	<b>46.866</b>	<b>97.256</b>
Market establishments	279.835	97%	271.372	13.139	7.579	30.147	11.040	22.537	15.154	38.945
Nonmarket establishments	24.850	182%	45.298	2.312	4.192	4.838	1.809	5.795	1.639	6.560
Administrative fees	260.562	128%	334.750	27.354	23.859	24.285	20.323	21.617	28.874	50.391
Rental income from invested assets	20.470	78%	15.947	0.539	2.128	1.645	0.908	2.225	1.200	1.360
Airport tax	0.000		0.000	-	-	-	-	-	-	
<b>Other non tax</b>	<b>322.806</b>	<b>93%</b>	<b>298.785</b>	<b>10.443</b>	<b>7.423</b>	<b>10.046</b>	<b>63.023</b>	<b>34.161</b>	<b>3.564</b>	<b>94.414</b>
o.w/ Privatizations of public enterprises	251.421	34%	85.405	1.218	-	2.878	48.900	16.300	-	15.465
o.w/ Disposal of fixed assets	0.000		9.027	1.191	0.140	0.007	0.220	-	-	0.301
<b>2. CAPITAL REVENUE</b>	<b>80.000</b>	<b>310%</b>	<b>247.931</b>	<b>109.966</b>	<b>-</b>	<b>87.980</b>	<b>16.440</b>	<b>18.729</b>	<b>-</b>	<b>5.185</b>
Other financial investments	80.000	310%	247.931	109.966	-	87.980	16.440	18.729	-	5.185
<b>II. BUDGET EXPENDITURE</b>	<b>10,517.982</b>	<b>90%</b>	<b>9486.573</b>	<b>846.190</b>	<b>1,311.529</b>	<b>711.070</b>	<b>928.662</b>	<b>703.354</b>	<b>623.490</b>	<b>1,424.672</b>
<b>1. CURRENT EXPENDITURE</b>	<b>6,330.657</b>	<b>95%</b>	<b>6032.575</b>	<b>575.196</b>	<b>892.170</b>	<b>520.410</b>	<b>344.150</b>	<b>459.626</b>	<b>404.315</b>	<b>869.920</b>
										<b>1. ចំណេះគ្រប់គ្រងប្រជាធិបតេយ្យ</b>

សាធារម្បប្រតិបត្តិការងារបច្ចុប្បន្ន ឆ្នាំ ២០១២ / TOFE: BUDGET IMPLEMENTATION FOR 2012

Billions of Riels	2012 C.B.L.	Implementation 12 months =100%	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	ការងារ
<b>a. Wages</b>	<b>2,672.751</b>	<b>90%</b>	<b>2411.214</b>	<b>204.541</b>	<b>296.114</b>	<b>248.370</b>	<b>113.060</b>	<b>185.499</b>	<b>185.670</b>	<b>223.794</b>
<b>Personnel charges-civil administrative</b>	<b>1,439.671</b>	<b>85.1%</b>	<b>1414.840</b>	<b>200.932</b>	<b>148.697</b>	<b>131.023</b>	<b>110.294</b>	<b>94.958</b>	<b>99.359</b>	<b>45.740</b>
o.w/ Diplomatic salary	3.300	90%	2.965	0.68	-	0.66	0.03	-	0.00	0.65
<b>Personnel charges-national defence and security</b>	<b>897.003</b>	<b>102.3%</b>	<b>1022.887</b>	<b>2.425</b>	<b>146.600</b>	<b>116.761</b>	<b>1.949</b>	<b>89.955</b>	<b>85.412</b>	<b>154.775</b>
<b>b. Non wage</b>	<b>3,657.906</b>	<b>99%</b>	<b>3621.361</b>	<b>370.65</b>	<b>596.06</b>	<b>272.04</b>	<b>231.09</b>	<b>274.13</b>	<b>218.65</b>	<b>646.13</b>
<b>Purchases</b>	998.481	93%	925.151	76.756	179.368	85.065	70.754	100.330	78.807	117.339
Maintenance supplies	197.944	86%	169.806	7.797	29.199	7.646	39.039	27.429	30.059	12.400
Office supplies	157.084	95%	149.329	28.258	17.791	14.241	6.991	13.331	5.312	9.027
Food and agricultural products	115.522	98%	112.950	3.074	22.469	5.396	10.362	10.622	2.360	6.375
Clothing and distinctions	118.321	96%	113.282	2.899	10.655	25.221	0.669	21.097	0.188	46.049
Small tools, material, furniture and equip.	212.307	94%	198.661	16.840	52.031	25.691	6.360	15.174	31.430	23.865
Water and energy	126.334	89%	112.277	17.582	15.050	6.453	6.989	12.246	8.581	16.748
Sanitary and health products	69.490	97%	67.661	0.199	32.071	0.307	0.240	0.266	0.830	2.656
Other supplies	1.480	80%	1.185	0.107	0.103	0.110	0.102	0.164	0.047	0.220
<b>External services</b>	<b>370.994</b>	<b>123%</b>	<b>457.698</b>	<b>51.040</b>	<b>37.852</b>	<b>46.939</b>	<b>33.105</b>	<b>43.974</b>	<b>40.892</b>	<b>120.478</b>
o.w/ - Building rentals of expenses	14.950	97%	14.479	0.556	1.223	0.904	1.412	0.162	1.668	1.095
-Maintenance and repairs	320.430	125%	401.258	47.967	34.273	42.257	28.880	42.273	34.503	108.742
<b>Other services</b>	<b>405.313</b>	<b>88%</b>	<b>357.461</b>	<b>52.530</b>	<b>26.924</b>	<b>30.232</b>	<b>21.682</b>	<b>28.243</b>	<b>37.111</b>	<b>42.617</b>
o.w/ - External staff	36.141	113%	40.989	18.017	0.171	1.840	1.801	0.137	3.337	1.847
-Public relations and advertising	156.059	77%	120.509	11.826	8.623	14.359	7.036	9.882	8.886	18.924
-Transportation and mission costs: Inland	119.581	93%	111.242	11.853	12.396	8.961	5.547	10.981	13.791	13.099
-Transportation and mission costs: Abroad	71.608	96%	68.874	8.598	4.080	4.210	6.198	6.219	10.192	5.660
-Mail and telecommunication costs	19.303	72%	13.844	1.920	1.459	0.754	0.917	0.883	0.663	2.888
<b>Financial charges</b>	<b>171.000</b>	<b>99%</b>	<b>169.128</b>	<b>5.185</b>	<b>21.287</b>	<b>11.523</b>	<b>27.152</b>	<b>6.451</b>	<b>1.374</b>	<b>27.586</b>
o.w/ -Interests on domestic debt	0.000		0.248	0.248	-	-	-	-	-	
-Interests on external debt	171.000	98%	168.116	4.937	21.287	11.370	26.922	6.451	1.374	27.546
<b>Subsidy and Social assistants</b>	<b>1,251.752</b>	<b>126%</b>	<b>1572.934</b>	<b>183.577</b>	<b>297.116</b>	<b>93.006</b>	<b>71.956</b>	<b>95.125</b>	<b>60.121</b>	<b>265.215</b>
o.w/ -Subsidies to regional and local authorities	277.666	153%	425.378	-	31.648	45.500	27.245	48.076	-	136.010
-Subsidies to administrative institutions	108.487	111%	119.979	15.900	5.488	8.433	16.702	3.097	23.360	29.807
-Social assistance	576.344	109%	629.559	23.945	215.434	9.409	12.661	22.726	15.798	68.372
-Subsidies to cultural and social entities	71.897	92%	66.127	5.225	6.697	6.374	4.405	2.941	10.910	6.025
<b>Other non wage</b>	<b>460.365</b>	<b>30%</b>	<b>138.988</b>	<b>1.567</b>	<b>33.509</b>	<b>5.275</b>	<b>6.441</b>	<b>0.004</b>	<b>0.341</b>	<b>72.891</b>
o.w/ -Other unallocation	407.270	0%	0.000	-	-	-	-	-	-	
-Unexpected expenditures	50.000	0%	0.000	-	-	-	-	-	-	
<b>2. CAPITAL</b>	<b>4,187.325</b>	<b>82%</b>	<b>3453.999</b>	<b>270.995</b>	<b>419.359</b>	<b>190.660</b>	<b>584.511</b>	<b>243.729</b>	<b>219.175</b>	<b>554.752</b>
<b>Domestic Financing</b>	<b>1,327.325</b>	<b>82%</b>	<b>1,089.731</b>	<b>125.625</b>	<b>87.998</b>	<b>61.391</b>	<b>60.681</b>	<b>71.900</b>	<b>78.818</b>	<b>378.248</b>
Tangible fixed assets and land	1,220.000	81%	982.406	104.160	77.265	61.391	49.948	61.168	68.086	346.051
-Investment	720.000		0.000	-	-	-	-	-	-	
-Counterpart	200.000		0.000	-	-	-	-	-	-	
-Budget Support	300.000		0.000	-	-	-	-	-	-	
Fixed assets under construction	0.000		0.000	-	-	-	-	-	-	
Equity participation and related shares	0.000		0.000	-	-	-	-	-	-	
Other financial investments	107.325		107.325	21.465	10.733	-	10.733	10.733	10.733	32.198
<b>External assistance (Project)</b>	<b>2,860.000</b>		<b>2364.267</b>	<b>145.370</b>	<b>331.362</b>	<b>129.268</b>	<b>523.831</b>	<b>171.828</b>	<b>140.356</b>	<b>176.503</b>
<b>CURRENT DEF/SURPL.comt (I.1-II.1)</b>	<b>970.000</b>	<b>145%</b>	<b>1,411.346</b>	<b>(2.33)</b>	<b>(276.09)</b>	<b>73.01</b>	<b>242.72</b>	<b>105.22</b>	<b>125.79</b>	<b>28.24</b>
										<b>ទីនគរកម្ម (មាត្រាទីនគរ)</b>

តារាងប្រចាំឆ្នាំនៃការអនុវត្តតម្លៃ ឆ្នាំ ២០១២ / TOFE: BUDGET IMPLEMENTATION FOR 2012


Billions of Riels	2012 C.B.L.	Implementation 12 months =100%	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	ពាណិជ្ជកម្ម
<b>OVERALL DEF/SURPL.comt (I-II)</b>	<b>-3,137.325</b>	<b>57%</b>	<b>-1,794.721</b>	<b>-163.360</b>	<b>-695.447</b>	<b>-29.674</b>	<b>-325.346</b>	<b>-119.777</b>	<b>-93.382</b>	<b>-521.323</b>
<b>3. Expenditure adjustments</b>	<b>0.000</b>		<b>-8.994</b>	<b>46.877</b>	<b>6.115</b>	<b>39.449</b>	<b>-62.597</b>	<b>53.528</b>	<b>-15.308</b>	<b>207.771</b>
Civil administration			-8.994	46.877	6.115	39.449	-62.597	53.528	-15.308	207.771
<b>CURRENT DEF/SURPL.cash(comt.+3)</b>	<b>970.000</b>	<b>145%</b>	<b>1,402.353</b>	<b>44.546</b>	<b>(269.972)</b>	<b>112.455</b>	<b>180.127</b>	<b>158.751</b>	<b>110.485</b>	<b>236.014</b>
<b>OVERALL DEF/SURPL.cash (com.+3)</b>	<b>-3,137.325</b>	<b>57%</b>	<b>-1,803.715</b>	<b>-116.482</b>	<b>-689.332</b>	<b>9.775</b>	<b>-387.944</b>	<b>-66.249</b>	<b>-108.690</b>	<b>-313.552</b>
<b>III. FINANCING</b>	<b>3,137.325</b>	<b>57%</b>	<b>1,803.715</b>	<b>116.482</b>	<b>689.332</b>	<b>-9.775</b>	<b>387.944</b>	<b>66.249</b>	<b>108.690</b>	<b>313.552</b>
<b>1. FOREIGN FINANCING</b>	<b>2,630.000</b>	<b>87%</b>	<b>2,282.143</b>	<b>196.009</b>	<b>320.297</b>	<b>147.974</b>	<b>491.017</b>	<b>149.937</b>	<b>134.573</b>	<b>144.679</b>
a. Budget support	<b>20.000</b>	<b>591%</b>	<b>118.12</b>	<b>59.145</b>	-	-	-	-	-	<b>9. ប្រាក់ប្រចាំឆ្នាំ</b>
-Grants-budget support	<b>20.000</b>	<b>83%</b>	<b>16.58</b>	<b>16.579</b>	-	-	-	-	-	<b>ប្រាក់ប្រចាំឆ្នាំ</b>
Commodity supports-bilaterals	0.000		-	-	-	-	-	-	-	<b>ដួលយករាជរដ្ឋប្រជាធិបតេយ្យ</b>
Japan	-		-	-	-	-	-	-	-	<b>ជាប់</b>
France	-		-	-	-	-	-	-	-	<b>ជាប់</b>
Germany	-		-	-	-	-	-	-	-	<b>អាស៊ីជំងឺ</b>
Other	-		-	-	-	-	-	-	-	<b>ជាប់</b>
Commodity supports-int'l organizations	20.000		16.58	16.579	-	-	-	-	-	<b>ដួលយករាជរដ្ឋប្រជាធិបតេយ្យ</b>
World Bank	-		16.58	16.579	-	-	-	-	-	<b>ធនាគារជាតិ</b>
Asian Development Bank	20.000	0%	-	-	-	-	-	-	-	<b>ធនាគារអន្តែកសាពិនិត្យ</b>
IFAD	-		-	-	-	-	-	-	-	<b>មួលទិន្នន័យជាតិសំរាប់អភិវឌ្ឍន៍កម្មិត</b>
OPEC	-		-	-	-	-	-	-	-	<b>ប្រែនស៊ីខេត្តរបុញ្ញលេខ</b>
Other	-		-	-	-	-	-	-	-	<b>ជាប់</b>
Capital support for amortization	-		-	-	-	-	-	-	-	<b>មួលទិន្នន័យជាតិសំរាប់ធន់</b>
-Debt and related liabilities-budget support	<b>0.000</b>		<b>101.54</b>	<b>42.566</b>	-	-	-	-	-	<b>ប្រាក់ប្រចាំឆ្នាំ</b>
Foreign borrowing	0.000		101.54	42.566	-	-	-	-	-	<b>កិច្ចរោង</b>
Multilateral	0.000		101.54	42.566	-	-	-	-	-	<b>ធនាគារ</b>
Bilateral	-		-	-	-	-	-	-	-	<b>ធនាគារ</b>
Others	-		-	-	-	-	-	-	-	<b>ជាប់</b>
From international Org.	-		-	-	-	-	-	-	-	<b>បំណុលអន្តរជាតិ</b>
Japan	-		-	-	-	-	-	-	-	<b>ជាប់</b>
France	-		-	-	-	-	-	-	-	<b>ជាប់</b>
Germany	-		-	-	-	-	-	-	-	<b>អាស៊ីជំងឺ</b>
b. Project aid	<b>2,860.000</b>	<b>82%</b>	<b>2,354.260</b>	<b>142.727</b>	<b>325.464</b>	<b>166.029</b>	<b>513.434</b>	<b>165.033</b>	<b>136.928</b>	<b>180.519</b>
Spent	<b>2,860.000</b>	<b>83%</b>	<b>2,364.27</b>	<b>145.370</b>	<b>331.362</b>	<b>129.268</b>	<b>523.831</b>	<b>171.828</b>	<b>140.356</b>	<b>176.503</b>
-Grants	<b>1,600.000</b>	<b>100%</b>	<b>1,600.00</b>	<b>133.333</b>	<b>133.333</b>	<b>133.333</b>	<b>133.333</b>	<b>133.333</b>	<b>133.333</b>	<b>133.333</b>
Commodity supports-bilaterals	1,600.000	100%	1,600.00	133.333	133.333	133.333	133.333	133.333	133.333	<b>ដួលយករាជរដ្ឋប្រជាធិបតេយ្យ</b>
Japan	-		-	-	-	-	-	-	-	<b>ជាប់</b>
France	-		-	-	-	-	-	-	-	<b>ជាប់</b>
Germany	-		-	-	-	-	-	-	-	<b>អាស៊ីជំងឺ</b>
Other (project)	1,600.000	100%	1,600.00	133.333	133.333	133.333	133.333	133.333	133.333	<b>ជាប់ (គំរាប់)</b>
Commodity supports-int'l organizations	-		-	-	-	-	-	-	-	<b>ដួលយករាជរដ្ឋប្រជាធិបតេយ្យ</b>
World Bank	-		-	-	-	-	-	-	-	<b>ធនាគារជាតិ</b>
Asian Development Bank	-		-	-	-	-	-	-	-	<b>ធនាគារអន្តែកសាពិនិត្យ</b>
IFAD	-		-	-	-	-	-	-	-	<b>មួលទិន្នន័យជាតិសំរាប់អភិវឌ្ឍន៍កម្មិត</b>
OPEC	-		-	-	-	-	-	-	-	<b>ប្រែនស៊ីខេត្តរបុញ្ញលេខ</b>
Other	-		-	-	-	-	-	-	-	<b>ជាប់</b>
Capital support for amortization	-		-	-	-	-	-	-	-	<b>មួលទិន្នន័យជាតិសំរាប់ធន់</b>
-Debt and related liabilities	<b>1,260.000</b>	<b>61%</b>	<b>764.27</b>	<b>12.037</b>	<b>198.029</b>	<b>(4.065)</b>	<b>390.498</b>	<b>38.495</b>	<b>7.023</b>	<b>43.170</b>
Foreign borrowing	1,260.000	61%	764.27	12.037	198.029	(4.065)	390.498	38.495	7.023	43.170
Multilateral	1,260.000	2%	29.31	2.657	5.452	(36.760)	10.397	6.796	3.428	(4.016)

សាធារណក្រសួងបច្ចេកទេសរដ្ឋបាល ឆ្នាំ ២០១២ / TOFE: BUDGET IMPLEMENTATION FOR 2012

Billions of Riels	2012 C.B.L.	Implementation 12 months =100%	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	ការត្រួតពិនិត្យ
Bilateral	-	734.96	9,380	192,576	32,696	380,101	31,700	3,595	47,186	ទេរាតិ
Others	-	-	-	-	-	-	-	-	-	ផ្សេងៗ
From international Org.	-	-	-	-	-	-	-	-	-	កម្មិតអង្គភាពអន្តរជាតិឥណទាន
Japan	-	-	-	-	-	-	-	-	-	ជប៉ុន
France	-	-	-	-	-	-	-	-	-	បាប់ង
Germany	-	-	-	-	-	-	-	-	-	អាណីជំង
Pending			-10,007	-2,643	-5,898	36,760	-10,397	-6,796	-3,428	4,016 ឯកតាក់ខ្លាំង
c. Amortization on external debts	-250,000	-190,238	-5,863	-5,167	-18,055	-22,416	-15,096	-2,356	-35,840	ត.វ.តាងខ្សែតុលាមិនធម៌
2. DOMESTIC FINANCING	1063.690		-328,196	2,414	218,834	-66,829	-129,952	-49,597	-30,216	142,240 ប. ហិរញ្ញវត្ថុអគ្គិស្សនក
a. Net bank financing (monetary survey)	1,063.69		252,048	-25,102	11,335	-66,900	-27,009	-61,604	-6,778	127,536 ក.បិរញ្ញវត្ថុអគ្គិស្សនក
- Government's deposits			252,048	-25,102	11,335	-66,900	-27,009	-61,604	-6,778	- ហត្ថលេខាកិច្ច
- claims on Government	-	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	- ប័ណ្ណិតន្វូនិគុណ
o.w. advance from NBC			-							គុណនេយ្យរបាយការពិនិត្យការងារ
o.w. amort. on com. loans			-							គុណនេយ្យរបាយការពិនិត្យការងារ
b. Other MEF's account	-	5,924	-0,498	-0,424	0,464	0,568	-0,641	-0,435	1,148	8. សាកលវិទ្យាបច្ចុប្បន្នអង្គភាព
Cash Riels in provincial Trea.		5,924	-0,498	-0,424	0,464	0,568	-0,641	-0,435	1,148	ការងារកំណត់នៃការងារខ្ពស់
- NEC special account		0.000								គណកិច្ចនៅ ត.ប.ប
c. Treasury Bill (From bidding)		0,000	0,000	0,000	0,000	0,000	0,000	0,000	0,000	5. បណ្តុះបណ្តាល
Formular		0,000								រូបម្រឹង
Current account		0,000								គណកិច្ចចាំបាច់
d. Private sector	0,000	-193,190	18,769	255,259	-56,791	-94,474	-2,167	-13,224	11,279	4. ប៊ូតិកកំណត់
- Internal loans contracted		0.000	-	-	-	-	-	-	-	- កម្មិតផ្ទើរបង់បិទិសក្សា
- Internal loans amortization		0.000								- ក្រុងការបង់បិទិសក្សា
- Individual acct. & security deposits		-193,190	18,769	255,259	-56,791	-94,474	-2,167	-13,224	11,279	គណកិច្ចនៅ បានិច្ចាន
e. \$Acc-gap between NBC &MEF		-392,979	9,246	-47,336	56,398	-9,038	14,815	-9,779	2,277	ន.កំណត់ខ្លួន 4 សាធារណការជាតិ
3. OUTSTANDING OPERATIONS		-150,233	-81,941	150,201	-90,920	26,879	-34,091	4,333	26,633	3. បានិច្ចានកំណត់ខ្លួន
Error	-556,365	-0,001	0.000	0.000	0.000	0.000	0.000	0.000	0.000	គំណិត - ចំអុំដែរ
<b>Memorandum Item :</b>		<b>0.000</b>								<b>ចំណុចរាជរដ្ឋ</b>
Exchange rate (R/\$)			4,050	4,072	4,153	4,044	4,028	3,999	3,995	អប្បយ្យរដ្ឋ ស្តីពី/ផ្ទាល់
VAT Refunded claimed (stock 2006)			-							ប្រកាសបន្ថែមបានិច្ចាន (សូត ៩០០៦)
VAT Refunded claimed (stock 1999-06)			-							ប្រកាសបន្ថែមបានិច្ចាន (សូត ៩៩៩៦-៩០០៦)
o.w. agreed (flow)			-							គណកិច្ចចាប់ផ្តើម (ចំបាច់)
o.w. disbursed (flow, cash)		0.000								គុណនេយ្យរបាយការងារ (ចំបាច់-សាច់រាងការ)
Provincial revenue	387,739	193.3%	749,636	61,429	113,918	42,831	78,988	93,199	33,362	146,433 ចំណុចរបស់ខ្លួន ក្រោម
o.w. provincial tax revenue	239,561	199.5%	478,037	46,021	80,317	37,544	55,174	47,765	25,042	48,885 គុណនេយ្យរបស់ខ្លួន ក្រោម
o.w. prov. non-tax revenue	22,346	118.2%	26,406	2,404	2,257	3,333	1,814	2,057	1,119	2,181 គុណនេយ្យរបស់ខ្លួន ក្រោម
o.w. prov. Transfer from central	125,832	194.9%	245,193	13,004	31,344	1,954	22,000	43,376	7,200	95,367 គុណនេយ្យរបស់ខ្លួន ក្រោម
Provincial expenditure	0,000		576,663	30,83	54,43	33,61	58,34	33,65	27,06	233,04 ចំណុចរបស់ខ្លួន ក្រោម
o.w. wage and salary	0,000		60,906	3,70	7,63	5,88	4,95	4,53	5,12	10,38 គុណនេយ្យរបស់ខ្លួន ក្រោម
o.w. non-wage	0,000		388,171	26,88	38,02	22,70	42,59	24,66	18,72	144,01 គុណនេយ្យរបស់ខ្លួន ក្រោម
o.w. investment	0,000		127,586	0,25	8,79	5,04	10,80	4,46	3,23	78,65 គុណនេយ្យរបស់ខ្លួន ក្រោម
Provincial Balance	387,739	44.6%	172,972	30,60	59,49	9,22	20,65	59,55	6,30	(86,61) តម្លៃការបង់បិទិសក្សា-ក្រោម
Contribution from casino and Lottery	77,980	102.3%	79,756	7,507	7,182	4,532	8,278	5,780	6,641	7,163 វិកាយការពិភាក្សាផ្សេងៗ និងអនុវត្ត
7 Priority sectors	1,996,400	86.1%	2,037,544	204,655	417,094	150,720	119,223	101,797	175,795	127,294 ក្រសួងអនុវត្តផ្សេងៗ


### ចំណុច និង ចំណាយចំណួលនៃតម្លៃការអប់ (បាលេអូរីជា)

CURRENT REVENUE AND EXPENDITURE (Million riel)



### លីខ្ពស់នៅច្បាស់បច្ចេកទេនទ៹ះ (បាលេអូរីជា)

GOVERNMENT CASH FLOW (Billion riel)



សំគាល់: សាច់ប្រាក់រកឃើននៅតម្លៃបស់រដ្ឋ និង សាច់ប្រាក់ចិយាននៅតម្លៃបស់រដ្ឋ  
Note: Government deposit Increased and Government Deposit Declined

**កំណត់ប្រាក់នូវការជាមុនខែ ឆ្នាំ ២០១២ / CURRENT BUDGET EXPENDITURE BY MINISTRY 2012**

Million Riels	2012 C.B.L.	Implementation 12 months =100%	May-12	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	សារពិបាល	
<b>Total Current Expenditures</b>	<b>5,504,652</b>	<b>94%</b>	<b>5,931,340</b>	<b>536,356</b>	<b>575,196</b>	<b>892,170</b>	<b>520,410</b>	<b>344,150</b>	<b>459,626</b>	<b>404,315</b>	<b>664,786</b>	<b>សម្រាប់គោលរាល់ខ្លួន</b>
<b>I. General Administration</b>	<b>768,796</b>	<b>201%</b>	<b>1,878,305</b>	<b>146,082</b>	<b>246,121</b>	<b>173,248</b>	<b>134,399</b>	<b>132,169</b>	<b>166,153</b>	<b>93,078</b>	<b>363,987</b>	<b>៩. រដ្ឋបាលទីផ្សារ</b>
01. Royal Palace	50,864	103%	55,014	2,684	3,935	4,135	6,420	4,624	1,730	5,192	5,040	០១. ក្រសួងពាណិជ្ជកម្ម
02. National Assembly	107,894	100%	108,226		27,686				25,336		967	០២. រដ្ឋសភា
03. Senate	35,001	100%	38,186	387		8,501	421		10,435			០៣. ព្រឹកសភា
04. Constitutional Council	6,797	98%	7,096	1,866		1,287	435			1,454		០៤. ក្រសួងក្រសួងយុទ្ធសាស្ត្រ
05.1 Council of Minister	244,696	127%	298,097	23,526	35,002	33,421	14,829	25,890	19,786	29,212	47,862	០៥.១. នគរបាលក្រសួងយុទ្ធសាស្ត្រ
05.2 Civil Service Secretariate	3,097	84%	2,905	292	131	588	138	368	272	110	390	០៥.២. រដ្ឋបាលយុទ្ធសាស្ត្រ
05.4 CDC	5,660	79%	4,553	201	503	748	429	114	1,232	518	167	០៥.៤. ក្រសួងក្រសួងយុទ្ធសាស្ត្រ
07.2 Interior-Administration	55,749	77%	50,554	2,006	5,951	2,041	6,703	2,565	6,943	5,388	4,978	០៧.២. ក្រសួងក្រសួងយុទ្ធសាស្ត្រ
08. Relations Assembly and Inspections	15,925	91%	15,836	980	1,295	2,449	1,459	811	2,380	1,441	2,373	០៨. ក្រសួងក្រសួងយុទ្ធសាស្ត្រ
09. Foreign Affairs and Int'l Cooperation	74,366	71%	70,092	1,285	12,713	2,134	5,694	8,582	1,118	10,768	5,233	០៩. ក្រសួងក្រសួងយុទ្ធសាស្ត្រ
10. Economy and Finance	87,813	868%	1,082,869	86,340	123,717	104,264	87,926	80,946	84,754	18,964	287,054	០៩.៩. ក្រសួងក្រសួងយុទ្ធសាស្ត្រ
14. Planning	24,905	86%	26,776	1,718	4,830	6,017	3,452	1,238	1,322	2,752	724	០៩.៤. ក្រសួងក្រសួងយុទ្ធសាស្ត្រ
26. Justice	35,978	68%	31,115	2,140	3,369	3,732	3,287	3,216	1,611	3,031	4,225	០៩.៦. ក្រសួងយុត្តិធម៌
30. National Election Committee	13,586	119%	80,619	17,506	24,959	1,845	2,121	2,608	7,476	11,794	1,932	០៣០. គណន៍ជាតិ
31. National Audit Authority	6,466	92%	6,367	1,367	454	385	497	69	1,115	416	945	០៣១. អាជ្ញាធរសារទេសកម្មជាតិ
33.1 Anti-corruption Authority			16,538	3,785	1,576	1,702	586	1,138	644	2,040	2,097	០៣៣.១. អាជ្ញាធរសារទេសកម្មជាតិ
<b>II. Defense and Security</b>	<b>1,247,783</b>	<b>96%</b>	<b>1,349,131</b>	<b>186,128</b>	<b>11,027</b>	<b>203,753</b>	<b>153,375</b>	<b>41,752</b>	<b>148,774</b>	<b>113,855</b>	<b>186,924</b>	<b>២. ការពារ និងសក្ខិក្សា</b>
06. National Defense	779,879	101%	885,234	109,633	5,739	147,086	80,180	25,595	88,180	76,082	143,943	០៦. ក្រសួងក្រសួងយុទ្ធសាស្ត្រ
07.1 Interior - Security	467,904	89%	463,897	76,494	5,288	56,666	73,195	16,157	60,594	37,774	42,980	០៧.១. ក្រសួងក្រសួងយុទ្ធសាស្ត្រ
<b>III. Social Administrative</b>	<b>2,106,590</b>	<b>88%</b>	<b>2,152,946</b>	<b>159,357</b>	<b>253,715</b>	<b>447,164</b>	<b>165,006</b>	<b>134,573</b>	<b>104,053</b>	<b>159,545</b>	<b>54,001</b>	<b>៣. រដ្ឋបាលសង្គមកិច្ច</b>
11. Information	52,095	88%	51,525	2,725	3,897	19,739	2,175	4,046	1,383	2,681	1,384	០១. ក្រសួងក្រសួងយុទ្ធសាស្ត្រ
12. Public Health	694,331	95%	755,297	31,217	45,082	261,487	36,845	26,998	19,621	30,860	16,248	០២. ក្រសួងសុខាភិបាល
16. Education, Youth and Sport	915,898	82%	821,347	83,742	117,618	108,852	74,808	67,790	51,769	77,667	11,561	០៦. ក្រសួងក្រសួងយុទ្ធសាស្ត្រ
18. Culture and Fine-Arts	31,303	82%	32,503	3,068	3,680	7,163	4,673	2,218	1,895	2,044	2,408	០៨. ក្រសួងវិមាន និង វិទ្យាពាណិជ្ជកម្ម
19. Environment	24,941	88%	22,736	1,880	3,614	2,565	1,377	1,829	2,183	2,077	2,345	០៩. ក្រសួងក្រសួងយុទ្ធសាស្ត្រ
21. Social Affair & Veteran	258,249	97%	343,482	31,331	56,056	33,203	27,095	24,493	19,318	31,283	3,527	០១១. ក្រសួងសង្គមកិច្ច
23. Public Worship and Religion	21,933	104%	27,475	997	10,494	1,623	3,502	1,268	1,111	1,725	1,206	០១៣. ក្រសួងក្រសួងយុទ្ធសាស្ត្រ
24. Woman Affairs	28,270	84%	24,843	2,027	5,267	2,413	2,385	1,140	3,675	2,177	1,058	០១៤. ក្រសួងក្រសួងយុទ្ធសាស្ត្រ
32. Labour and Vocational Training	79,570	74%	73,739	2,371	8,007	10,119	12,147	4,791	3,099	9,031	14,263	០១៦. ក្រសួងក្រសួងយុទ្ធសាស្ត្រ

**ទំនាក់ទំនងសាខាថ្មីទី ឆ្នាំ ២០១២ / CURRENT BUDGET EXPENDITURE BY MINISTRY 2012**

Million Riels	2012 C.B.L.	Implementation 12 months =100%		May-12	Jun-12	Jul-12	Aug-12	Sep-12	Oct-12	Nov-12	Dec-12	សារព័ត៌មាន
<b>IV. Economy Administrative</b>	<b>483,734</b>	<b>79%</b>	<b>425,807</b>	<b>38,469</b>	<b>40,236</b>	<b>42,869</b>	<b>50,242</b>	<b>29,117</b>	<b>29,834</b>	<b>35,861</b>	<b>58,605</b>	<b>៤. រដ្ឋបាលសម្រាក់</b>
05.3 Civil Aviation Secretariate	14,070	81%	12,118	289	423	2,112	953	1,729	809	747	2,187	០៥. ព. អ្ន. រដ្ឋបាលការសម្រាក់ស្តីវិវាយ
13. Industry, Mines and Energy	18,957	153%	31,400	9,445	2,567	1,367	2,166	1,158	1,189	1,439	7,531	១៣. ក្រសួងឧស្សាហកម្ម
15. Commerce	47,548	93%	61,946	5,634	4,112	6,173	16,515	1,868	1,703	3,176	2,351	១៥. ក្រសួងពាណិជ្ជកម្ម
17. Agriculture, Forestry and Fishery	98,791	81%	88,288	6,552	7,327	10,455	9,824	6,476	8,289	11,531	9,851	១៧. ក្រសួងកសិកម្ម រូបប្រចាំឆ្នាំ និងសែលាច
20. Rural Development	86,068	68%	65,084	6,446	4,916	9,627	3,952	3,524	7,985	8,741	9,088	២០. ក្រសួងអភិវឌ្ឍន៍ដែលបន្ទុក
22. Posts and Telecommunications	33,657	77%	21,258	1,670	2,376	1,844	2,215	1,028	1,915	1,076	4,233	២២. ក្រសួងថ្មីប្រជាពីរ និងទួរគមនាគម្រោះ
25. Public Works and Transport	41,734	83%	35,234	1,781	6,074	2,902	4,108	3,025	2,188	2,147	2,119	២៥. ក្រសួងសាធារណការ និងអ៊ីកជញ្ញា
27. Tourism	42,950	93%	32,037	2,827	3,435	1,885	2,166	3,747	1,573	1,518	2,486	២៧. ក្រសួងខេត្តដំផែនី នគរបាលឱ្យកម្ម និងសំណង់
28. Urbanization and Construction	58,350	46%	34,785	1,278	5,065	3,229	5,475	1,796	1,332	2,329	8,255	២៨. ក្រសួងរៀបចំដែនដី នគរបាលឱ្យកម្ម និងសំណង់
29. Water Resources and Meteorology	41,608	85%	43,659	2,547	3,940	3,276	2,868	4,766	2,851	3,156	10,504	២៩. ក្រសួងទេសចរណ៍ និងអគ្គិយម
<b>V. Miscellaneous</b>	<b>897,749</b>	<b>12.2%</b>	<b>125,151</b>	<b>6,321</b>	<b>24,096</b>	<b>25,136</b>	<b>17,388</b>	<b>6,539</b>	<b>10,811</b>	<b>1,975</b>	<b>1,269</b>	<b>៥. ចំណាយទិន្នន័យប៉ែងចែក</b>
Actual Expense (A1+B1)												ចំណាយពិនិត្យ (កៅ+ខែ)
Expense by Warranty (A2+B2)												ការធានាបំណាយ (កៅ + ខែ)
A. Investment Expenditure												ក. ចំណាយទិន្នន័យត
A1. Actual Expense												កៅ. ចំណាយពិនិត្យ
Chap16: Debt and related liabilities												កៅ. ចំណាយពិនិត្យ: ការទូទាត់ប្រកាស និងបំណុលប្រហាក់ប្រព័ល
Chap21: Tangible fixed assets and land												ខែ. កៅ. ចំណាយពិនិត្យ: អចលកម្មិយ
A2. Expense by Warranty												កៅ. ការធានាបំណាយ
Capital expenditure outside NT												ការចំណាយមួលនៃក្រោរកោតរាជការ
External financing (Project aids)												ហិរញ្ញវត្ថុរាជក្រឹត (កៅ. ចំណាយពិនិត្យ)
B. Current Expenditure												ខ. ចំណាយចាន់
B1. Actual Expense												ខែ. ចំណាយពិនិត្យ
Chap65: Subsidy and Social assistants												កៅ. ចំណាយពិនិត្យ: ឧបត្ថមន់ និងកំទូយសិម្រិយ
Chap66: Financial charges												ខែ. កៅ. ចំណាយពិនិត្យ: បន្ទុកបិរញ្ញវត្ថុ
Chap62: Other services												កៅ. ចំណាយពិនិត្យ: សេវាការនៃក្រោរកោតរាជការ
Chap65: Subsidy and Social assistants												កៅ. ចំណាយពិនិត្យ: ឧបត្ថមន់ និងកំទូយសិម្រិយ
Chap66: Financial charges												ខែ. កៅ. ចំណាយពិនិត្យ: បន្ទុកបិរញ្ញវត្ថុ
B2. Expense by Warranty												ខែ. ការធានាបំណាយ
A. Investment Expenditure												ក. ចំណាយទិន្នន័យត
Chap21: Tangible fixed assets and land												កៅ. ចំណាយពិនិត្យ: អចលកម្មិយ
Chap26:												ខែ. កៅ. ចំណាយពិនិត្យ:
9. Unexpected expenditure	897,749	12.2%	125,151	6,321	24,096	25,136	17,388	6,539	10,811	1,975	1,269	ចំណាយទិន្នន័យប៉ែងចែក

ផលិតផលធំចូលសំខាន់ៗ

Major Imports Products


	ឯកតា	2011	2012						2013	Unit		
			មេរា Apr.	មករា Jan.	កញ្ញា Jul.	សីហា Aug.	កញ្ញា Sep.	តុលា Oct.	វិច្ឆូនា Nov.	ធ្នូ Dec.		
ថ្មីពេញ	នាទី	743	592	1096	1445	1326	1284	1129	1525	1374	tons	Medicine
កាតិ	000 គីឡូ	180	143	207	215	124	212	293	162	206	000 ctn	Cigarettes
ស្រាវជ្រ័យ	000 ករើស	473	384	597	598	558	818	808	875	796	000 ctn	Beer, Alcohol, Soft Drinks
ក្រុងឧបករណីឈាត់	000 នាទី	13	9	16	16	16	41	18	9	11	000 tons	Food & Ingredients
ធម្មតាសំណង់	000 នាទី	16	13	24	31	25	20	21	31	28	000 tons	Other Constr. Materials
សុធន័យ	000 នាទី	49	58	129	71	72	69	57	57	56	000 tons	Cement
ដែក	000 នាទី	7	6	13	8	8	11	11	7	14	000 tons	Steel
ក្រុងអគ្គិសនី	000 គ្រឿង	7	8	6	6	8	6	6	7	6	000 units	Electrics
សំណួរកម្មភាក់ប្រើប្រាស់រឹង	000 នាទី	7	7	8	14	7	6	7	8	7	000 tons	Clothing used
ក្រុណភាព	000 នាទី	0.5	0.7	0.6	0.6	0.4	0.6	0.5	0.5	0.4	000 tons	Fabric
មានយន្ត, ឡាច្រូយានយន្ត, ក្រុងម្នាក់	000 គ្រឿង	23	35	24	31	31	32	44	43	36	000 Unit	Vehicle,Motorbikes,parts
ប្រុងផ្លូវ:	000 នាទី	27	128	38	28	43	129	127	151	134	000 tons	Petroleum
ផ្សេងៗ	000 នាទី	95	91	197	160	131	144	110	174	184	000 tons	Others

ប្រភព: ទីបាត់ការកម្ម និងអ្នកសោរ

Sources: Customs and Excise Department

## សំណើនយគម្រោះចូលសំខាន់ៗ

### Major Imports Products



**ផលិតផលទាំងប្រចាំខែឆ្នាំ (គិតជាបាតនរៀល)**  
**Major Imports Products (in million riels)**

	2011	2012								2013	
	កញ្ចា Sep.	មករា Jan.	មិថុនា Jun.	កញ្ចា Jul.	ធីមា Aug.	កញ្ចា Sep.	តុលា Oct.	វិច្ឆូនា Nov.	ធ្នូ Dec.	មករា Jan.	
ថ្វិក	25,337	22,223	29,098	28,825	31,304	25,720	29,856	27,671	36,599	29,215	Medicine
ស្ទើ	29,257	42,963	55,776	60,372	61,052	36,942	59,510	83,390	46,394	59,571	Cigarettes
ស្រាយៗ	5,278	8,441	8,444	8,173	8,866	7,641	11,038	9,759	9,480	13,093	Beer, Alcohol, Soft Drinks
ប្រពិនិត្យការអាសយដ្ឋាន	20,439	29,949	30,760	34,585	35,288	35,162	52,971	32,206	29,459	33,422	Food & Ingredients
មិត្តភក	9,551	9,509	15,872	15,110	18,014	17,053	13,851	15,352	17,154	16,945	Construction equipment
សិមអ៊ីតិ	9,730	15,399	17,468	21,451	18,888	19,011	18,237	14,879	14,792	15,297	Cement
ដែក	24,716	14,070	17,295	27,063	17,482	16,472	20,268	22,037	16,076	27,331	Steel
ប្រើិនអគ្គិសនី	3,091	2,729	4,314	3,105	3,611	3,539	3,433	2,683	4,075	4,847	Electrics
សំលេកបំពាក់ប្រើប្រាល់បើឃើម	21,538	22,008	25,255	24,324	23,314	22,008	19,898	21,418	23,638	21,126	Clothing used
ក្រោាធត	2,888	2,912	2,024	2,594	2,419	1,833	2,518	2,058	2,126	1,714	Fabric
យានយន្ត, ឡាចក្រយានយន្ត, ប្រើប្រាល់ឡាចក្រ	140,283	164,112	203,135	156,633	167,021	163,486	169,242	198,435	196,192	182,201	Vehicle,Motorbikes,parts
ប្រុងគ្មាន់	113,720	298,692	307,104	331,804	148,882	297,086	298,386	302,071	324,979	312,255	Petroleum
ផ្សេងៗ	53,617	332,075	369,188	478,282	446,537	609,490	383,447	371,168	434,899	486,149	Others
សរុប	886,999	965,082	1,085,732	1,192,321	982,679	1,255,443	1,082,658	1,103,126	1,155,863	1,203,167	Total

ប្រភព: ទិន្នន័យ និងមួកសារ

Sources: Customs and Excise Department

**អាជំនិញទាំងប្រចាំឆ្នាំ**  
**Major export items**


	ឈកចាយ	ខ្លួន Dec.	2012										ខ្លួន Dec.	ឈកចាយ Jan.	Unit
			មករា Jan.	ឧសភា May.	មីនា Jun.	កញ្ញា Jul.	សីហា Aug.	កញ្ញា Sep.	តុលា Oct.	វិច្ឆូក Nov.	កញ្ញា Dec.				
សំណើរកចំណាក់	ពាន់ឱ្យ	10562.3	9940.1	9159.3	10715.8	10229.2	12462.6	11067.9	8073.5	10553.2	10746.6	12050.0	000.Doz	Clothing (all kinds)	
ដៃរកជិន	ពាន់គ្រ	5547.4	4245.8	4449.3	4700.8	5230.8	4533.4	3857.0	3156.8	4781.7	5019.1	5919.4	000.Pair	Shoes	
ផលិតផលរាយនេសកណ្តុំផ្សេងៗ	ពាន់ឱ្យ	835.4	384.5	608.4	614.3	566.1	591.5	548.0	594.5	472.2	465.3	548.6	000.Doz	Other Textile Products	
ធមិឃុល	ពាន់ម <sup>3</sup>	5.6	0.3	0.0	2.2	0.0	0.0	1.4	2.3	0.0	2.4	0.0	000.M <sup>3</sup>	Timber	
ធមិកែត្ថឹមផ្សេងៗ	ពាន់ម <sup>3</sup>	1.3	1.6	1.9	1.7	1.5	1.2	0.9	1.3	1.1	1.3	0.8	000.M <sup>3</sup>	Other Wood Articles	
ផលត្រី	ពាន់គ្រាង	0.1	0.7	0.0	0.1	0.1	0.0	0.1	0.0	0.1	0.1	0.0	000.T	Fishing Products	
កៅសូ	គ្រាង	6259.0	4059.0	4862.0	3715.0	5750.0	4128.0	7007.0	4055.0	5627.0	6872.0	7338.0	T	Rubber	
អង្គ	គ្រាង	20815	9553	12002	14502	14513	19392	13124	21499	26410	21541	28119	T	Rice	
បី	គ្រាង	216.0	272.0	409.0	341.0	376.0	343.0	452.0	249.0	253.0	303.0	286.0	T	Cigarettes	
ផ្សេងៗ	ពាន់គ្រាង	96.2	85.3	26.7	43.6	24.9	166.1	77.9	51.8	47.4	34.8	110.0	000.T	Other	

ប្រភព: នគរាវកនទយ និងអ្នករាយ

Source: Customs and Excise Department

## ការចំណេះផ្លូវខ្មែរទំនើបចំណេះផ្លូវសំខាន់ៗ

Export and major export items



ប្រភព: នាយកដ្ឋានគម្រោង និងប្រាក់

Source: Customs and Excise Department

**ការចំណេញនិងអទ៊ីត្រចំណេញសំខាន់ៗ (គិតជាឤាមដ្ឋាន)**  
**Export and major export items (in million US\$)**

	2011	2012										2013	
		កញ្ញា Sep.	មករា Jan.	ឧសភា May.	មិថុនា Jun.	កញ្ញា Jul.	សីហា Aug.	កញ្ញា Sep.	តុលា Oct.	វិច្ឆិកា Nov.	ធ្នូ Dec.		
សំណើកសំណក	389.68	339.82	320.19	411.19	393.57	458.37	384.61	302.06	363.31	376.41	415.66	Clothing (all kinds)	
ផ្សេកជីវិ៍	18.05	23.32	26.09	27.89	28.15	26.62	22.20	20.55	29.86	32.13	39.60	Shoes	
ផលិតផលរាយអនកលូផ្សេងៗ	6.11	4.06	5.09	5.26	4.79	5.15	5.58	5.302	5.299	5.915	7.249	Other Textile Products	
ធមិូល	7.91	0.36	0.00	5.51	0.00	0.00	3.53	5.06	0.00	5.87	0.00	Timber	
ធមិកក្រឹងផ្សេងៗ	0.19	0.20	0.22	0.18	0.29	0.14	0.11	0.31	0.14	0.16	0.09	Other Wood Articles	
តិចតិតិ	0.40	0.27	0.04	0.29	0.14	0.04	0.24	0.20	0.09	0.12	0.10	Fishing Products	
កោត្រូ	17.13	12.52	16.17	12.13	17.31	11.15	17.61	11.22	14.95	17.67	20.17	Rubber	
អប្ប	7.47	7.48	8.60	10.41	9.67	13.35	8.68	14.26	20.35	15.57	22.41	Rice	
កាតិ	0.80	1.24	1.83	1.47	1.59	1.45	2.09	1.13	1.16	1.39	1.36	Cigarettes	
ផ្សេងៗ	21.68	40.88	38.15	58.32	59.96	55.21	64.18	45.27	80.50	78.44	78.69	Other	
សរុប	469.41	430.13	416.38	532.64	515.47	571.47	508.82	405.37	515.66	533.68	585.33	Total	

ប្រភព: គិតជាអាជាហាន និងអ្នករាយ

Source: Customs and Excise Department.

**កំណែវតិនិយោគទូទៅលេខាណាមីនាទីសង្គម និងការបង់ប្រាក់ (តិនិយោគទូទៅ)**

CDC Investment Approvals (in Million US dollar)

វិធី	2009			2010			2011			2012			SECTORS			
	អ/ប្រព័ន្ធ Fixed Assets <sup>4</sup>	កំ/កម្ពស់ Labor	រៀង/អ/ប្រព័ន្ធ Job/FA <sup>2</sup>	គំរាង Projects	អ/ប្រព័ន្ធ Fixed Assets <sup>4</sup>	កំ/កម្ពស់ Labor	រៀង/អ/ប្រព័ន្ធ Job/FA <sup>2</sup>	គំរាង Projects	អ/ប្រព័ន្ធ Fixed Assets <sup>4</sup>	កំ/កម្ពស់ Labor	រៀង/អ/ប្រព័ន្ធ Job/FA <sup>2</sup>	គំរាង Projects				
<b>ធនធានធម្ម</b>	1,050	69,326	66	74	879	95,776	109	113	2,869	198,547	69	131	831	262,493	316	Industries
(តំណែន) <sup>3</sup>	48%	-30%		14%	-16%	38%		53%	226%	107%		16%	-71%	32%		(Growth, %) <sup>3</sup>
ផ្សាយការការពារ (កំណើន)	3	271	79	4	37	1,271	34	1	25	361	14	2	9	563	65	Food Processing (Growth, %)
ផលិតផលកាត់ដៅ (កំណើន)	90	45,267	502	42	142	72,240	509	78	361	163,432	452	82	500	188,039	376	Garment (Growth, %)
សំឡុកបំពាក់ (កំណើន)	-	-	#DIV/0!	-	-	#DIV/0!	#DIV/0!	6	37	9,831	265	4	9	948	104	Textile (Growth, %)
ឧស្សាហកម្មផ្សេងៗ (កំណើន)	928	23,788	26	28	666	22,265	33	28	2,410	24,923	10	43	197	72,943	370	Other Industries (Growth, %)
<b>សេវាអង់គ្លេស</b>	4,222	11,156	3	5	1,191	17,529	15	11	3,418	25,979	8	8	917	11,847	13	Services
(តំណែន) <sup>3</sup>	887%	-87%		-67%	-72%	57%		120%	187%	48%		-27%	-73%	-54%		(Growth, %) <sup>3</sup>
ទេសចរណ៍ (កំណើន)	3,980	10,627	3	3	132	3,129	24	3	2,428	13,492	6	-	-	4,517	#DIV/0!	Tourism (Growth, %)
ផ្សេងៗ (កំណើន)	241	529	2	2	1,059	14,400	14	8	694	12,487	18	8	917	7,330	8	Others (Growth, %)
<b>សេវាផលិតផល</b>	594	27,424.0	46	23	554	28,362	51	24	725	35,929	50	18	533	13,713	26	Agriculture
(តំណែន) <sup>3</sup>	887%	107%		10%	-7%	3%		4%	31%	27%		-25%	-27%	-62%		(Growth, %) <sup>3</sup>
កសិកស្សាបកម្ម (កំណើន)	594	27,424	46	13	353	15,087	43	1	31	1,965	64	5	167	3,718	22	Agro-Industry (Growth, %)
ផ្សេងៗ (កំណើន)	-	-	#DIV/0!	10	201	13,275	66	23	694	33,964	49	13	366	9,995	1	Others (Growth, %)
<b>សរុប</b>	5,865	107,906	18	102	2,625	141,667	54	148	7,012	260,455	37	157	2,280	288,053	126	Total
(តំណែន) <sup>3</sup>	-46%	-45%		1%	-55%	31%		45%	167%	84%		6%	-67%	11%		(Growth, %) <sup>3</sup>

១ - គំរាងដែលត្រូវការបញ្ជីការណែនាំ

1 - Registered projects subject to be adjusted

២ - ចំនួនការងារក្នុងទឹកប្រាក់រាយអាមេរិក (ម៉ោង)

2 - Number of jobs per million dollars of fixed assets

៣ - ចំនួនការងារក្នុងទឹកប្រាក់រាយអាមេរិក

3 - Over same period last year

៤ - អចលនម្បរ (គិតជាបានអនុញ្ញាត)


4 - Fixed Assets (in million US dollars)

ប្រភព: កសក

Sources: CDC

## កំណែតិន្ទីយោគអនុប័ណ្ណប្រចាំឆ្នាំនៃការអនុវត្តចាប់ (លានដុល្លារ)

Investment Projects approved by Council for the Development of Cambodia (In Million of Dollars )



Sources: CDC and Municipality Departement

ប្រភព: កអក និង មន្ទីររៀបចំដែនដឹកបន្ទីរ

of Land Management Urbanization  
Constructions and Cadastre

កំណែវិនិយោគអនុម័តសង្គមយកចូលប្រជាពលរដ្ឋនិកម្មនិតិថ្លែង (លានទឹកប្រាប់)

Investment Projects approved by Council for the Development of Cambodia (In Million of Dollars )